



សារព័ត៌មាន
ខ្មែរជូស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue 335, February 25 - March 13, 2022 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

កម្ពុជា៖ ប្រើប្រាស់ជំងឺកូវីដ-១៩ ដើម្បីបង្ហាញពីភាពត្រឹមត្រូវលើការបង្ក្រាបសហជីពកម្មករ

ដោយ៖ Khmer Post USA | ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២

ឆ្នាំ២០២១ ដើម្បីទាមទារឱ្យមានការទទួលយកកម្មករដែលបានបញ្ឈប់ពីការងារឱ្យចូល

តទៅទំព័រទី១១

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានអំពាវនាវដល់អាជ្ញាធរកម្ពុជា ត្រូវតែបញ្ឈប់ជាបន្ទាន់នូវវិធានការសុខភាពសាធារណៈ ដើម្បីគាបសង្កត់សិទ្ធិធ្វើកូដកម្មរបស់កម្មករ និងសិទ្ធិជាមូលដ្ឋានផ្សេងទៀតនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ពីទីក្រុងបាងកក។

ចាប់តាំងពីសហជីពគាំទ្រសិទ្ធិការងាររបស់និយោជិតខ្មែរណាហ្គាវើលដ៍ ហៅកាត់ថា (LRSU) បានធ្វើកូដកម្មកាលពីខែធ្នូ



Phil Robertson Deputy Director, Asia Division

By Khmer Post usa
The Human Rights Watch called on the Cambodian authorities should immediately

stop abusing public health measures to repress workers' right to strike and other basic rights in a statement released on February 15, 2022 from Bangkok.

Since the Labor Rights Supported Union of Khmer Employees of NagaWorld (LRSU) went on strike in December 2021 to call for the reinstatement of workers laid off earlier in the year, Cambodian authorities have arbitrarily arrested, detained, and prosecuted union activists. Most recently, the authorities have sought to justify these criminal charges as Covid-19-related measures. On February 5, 2022, the police arrested six union mem-

Please see /09

តើរុស្ស៊ីមានចំណុចខ្សោយនិងខ្លាំងយ៉ាងណាជៀបនឹងអ៊ុយក្រែនដែលសម្រេចចេញជាមួយអ៊ុយក្រែន?

នៅមុនការបើកទ្វារសង្គ្រាមរុស្ស៊ីប្រយោជន៍ជាង ១០ ម៉ឺនឆ្នាំក្នុងឆ្នាំ ២០២២ ជាមួយនឹងការដាក់ពង្រាយយ៉ាងសន្លឹកសន្លាប់នេះ គ្រឿងសព្វាវុធរបស់រុស្ស៊ីមានសម្បើមណាស់ គឺមានទាំងកាំជ្រួច S-400 ដែលពិភពលោកខ្លួនបង្ហាញថាមានយន្តហោះចម្បាំង មានរថក្រោះរថពាសដែក មានកាំភ្លើងធំដែលជាការកំព្រើងដោយព្រមានថា បើរុស្ស៊ីសម្រេចបើកទ្វារសង្គ្រាម គឺនឹង



វាយកាន់កាប់ឱ្យបានតែ ៤៨ ម៉ោងយ៉ាងយូរ។

សារព្រមានរបស់រុស្ស៊ី គឺជាការប្រាប់

តទៅទំព័រទី១៦

Zelenskyy's Fierce Resistance Makes Him International Icon

WASHINGTON —

Ukrainian President Volodymyr Zelenskyy has become a major figure on the world stage in the days since Russian forces invaded his country, declaring his intention to remain in Kyiv, even as tens of thousands of Russian troops converge on the capital city.

His notable answer to a U.S. offer to evacuate him and his family after the invasion began — "The fight is here; I need ammunition, not a ride" — has be-

Please see /15



Ukrainian President Volodymyr Zelenskyy poses after an interview with Reuters in Kyiv, Ukraine, March 1, 2022.



មេធាវី លុយ ហាស្កែល LAW OFFICE OF LOUIS S. HASKELL

Excellent Service Since 1987

សេវាកម្មជាតិឆាប់ចិត្តចាប់តាំងពីឆ្នាំ 1987

គ្រោះថ្នាក់ចរាចរណ៍យន្តជនកូច, រថយន្តធ្ងន់ធ្ងរ និងម៉ូតូ • អន្តោប្រវេសន៍
ធ្វើពន្ធ • ការរៀបចំពន្ធ • គ្រោះថ្នាក់រំលិលជួល • ឆ្កែខាំ
ជំនួយស្រាវ និងការការពារបញ្ហាពន្ធដារ

សូមអរគុណចំពោះការបន្តទទួលបានជោគជ័យរបស់លោកអ្នកក្នុងការការពារយើងខ្ញុំ ក្នុងការដោះស្រាយបញ្ហាផ្នែកច្បាប់ និងពន្ធដារជូនលោកអ្នក ។ យើងខ្ញុំរំពឹងថា នឹងបានបំរើលោកអ្នកយ៉ាងល្អទៅរាល់អនាគត។

បុគ្គលិកយើងខ្ញុំនិយាយភាសាខ្មែរ

16 Pine Street • Lowell, MA • 978-459-8359 • www.attorneyhaskell.com



Auto, Truck and Motorcycle Accidents
Immigration • Tax • Bankruptcy
Slip & Fall • Dog Bite
Tax Resolution & Defense

Thank you for your continued confidence
In our office to handle your legal and tax matters.
We look forward to serving you well into the future.

ឆ្នាំ២០២១ គឺជាឆ្នាំដែលរដ្ឋប្រហារយោធាបាន រំលងក្រឡប់មកវិញនៅទ្វីបអាហ្វ្រិក

នៅឆ្នាំនេះមានការកាន់កាប់ជោគជ័យ ដោយយោធាចំនួនបួននៅទូទាំងទ្វីប - នៅប្រទេសឆាដម៉ាលីហ្គីណេនិងស៊ីដង់ - កើនឡើងពីមួយនៅឆ្នាំ២០២០។

វីសេនីយ៉ង់ក Mamady Doumbouya ថ្លែងទៅកាន់ជនជាតិហ្គីណេ បន្ទាប់ពី រដ្ឋប្រហារថ្ងៃទី ៥ ខែកញ្ញា [ឯកសារ: Screengrab]

ហ៊ុំព័ទ្ធដោយទាហាននិងដោយមាន ទង់ជាតិហ្គីណេ រំជុំវិញស្មារបស់គាត់ វីសេនីយ៉ង់ក Mamady Doumbouya បាន បង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ប៉ុន្មានម៉ោងបន្ទាប់ពីការដឹកនាំរដ្ឋប្រហារ ក្នុងខែកញ្ញា។

គាត់បានប្រាប់អ្នកស្នេហាជាតិរបស់ គាត់ថា “ប្រទេសហ្គីណេ គឺស្រស់ស្អាត” ដោយប្រើពាក្យប្រៀបធៀបពិពណ៌នា អំពីអ្វីដែលនឹងក្លាយជាចក្ខុវិស័យរបស់ គាត់សម្រាប់អនាគតនៃប្រទេសរបស់ គាត់។ “យើងលែងត្រូវការរំលោភប្រទេស នេះទៀត។ យើងត្រូវស្រឡាញ់ប្រទេស នេះ តែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ” ។

កងកម្លាំងពិសេសរបស់ Doumbouya បានសម្រកចូលវិមានប្រធានាធិបតីមុន នេះ ហើយបានឃុំខ្លួនលោក Alpha Conde ដែលជាប្រធានាធិបតីជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យដំបូងគេរបស់ ប្រទេសដែលជាជ័យជម្នះក្នុងការបោះឆ្នោត ក្នុងឆ្នាំ ២០១០ ត្រូវបានគេមើលឃើញ ថា ជាការចាប់ផ្តើមថ្មីមួយបន្ទាប់ពី ការគ្រប់គ្រងបែបផ្តាច់ការជាច្រើន ទសវត្សរ៍។ ប៉ុន្តែពេលវេលារបស់បុរស អាយុ ៨៣ ឆ្នាំដែលដឹកនាំប្រទេសនៅ អាហ្វ្រិកខាងលិចបានបញ្ចប់ជាមួយនឹង វីដេអូដែលបង្ហាញពីរូបគាត់អង្គុយនៅ លើសាឡុងដែលពោរពេញដោយធ្នូលី ជើងទទេរ ពាក់អាវចំហឡើង និងហ៊ុំព័ទ្ធ ដោយឆ្មាំប្រដាប់អាវុធយ៉ាងពេញទំហឹង។

រដ្ឋប្រហារថ្ងៃទី ៥ ខែកញ្ញា របស់ ប្រទេសហ្គីណេ មិនមែនជាការដណ្តើម អំណាចលើកទីមួយ ឬចុងក្រោយនៅ

ឆ្នាំនេះ នៅអនុតំបន់សាហារ៉ាអាហ្វ្រិក នោះទេ។ មានការកាន់កាប់ជោគជ័យ ដោយយោធាចំនួនបួនលើកនៅទូទាំង ទ្វីប កើនឡើងពីមួយនៅឆ្នាំមុន។

ថ្មីៗនេះ យោធាស៊ីដង់បានឃុំខ្លួន



មេដឹកនាំស៊ីវិលរបស់ប្រទេសនេះ និង បានដណ្តើមអំណាចកាលពីខែតុលា ប្រហែលមួយខែបន្ទាប់ពីអាជ្ញាធរបាន និយាយថា ពួកគេបានរារាំងការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ពួកគេបានស្តីបន្ទោសលើ អ្នករៀបចំផែនការដែលស្មោះត្រង់នឹង អតីតមេដឹកនាំ Omar al-Bashir ។ កាលពី ខែឧសភាទាហានម៉ាលីបានធ្វើរដ្ឋប្រហារ លើកទីពីររបស់ពួកគេក្នុងរយៈពេល ១០ ខែ។ នេះបានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីឧត្តមសេនីយ Mahamat Idriss Deby បានដណ្តើមអំណាចក្លាយជាប្រទេសឆាដ ដោយព្យួររដ្ឋធម្មនុញ្ញ និង រំលាយសភាបន្ទាប់ពីការស្លាប់ឪពុករបស់ គាត់នៅលើសមរភូមិ។

កងកម្លាំងស៊ីដង់បាញ់ឧស្ម័នបង្ហូរទឹក ភ្នែក បំបែកប្លង់បាតុករប្រឆាំងរដ្ឋប្រហារ

ទាហានជាអ្នកសង្គ្រោះឬ?

នៅពាក់កណ្តាលសតវត្សទី ២០ រដ្ឋប្រហារយោធានៅទ្វីបអាហ្វ្រិកត្រូវ បានគេប្រើជាមធ្យោបាយទូទៅនៃការ ផ្លាស់ប្តូររបបនយោបាយ បន្ទាប់ពីការ ធ្វើអាណានិគម។ ចន្លោះឆ្នាំ ១៩៦០ និង

២០០០ ចំនួនរដ្ឋប្រហារសរុប និង ការប៉ុនប៉ងធ្វើរដ្ឋប្រហារមានចំនួនជា មធ្យម ៥ ដងក្នុងមួយឆ្នាំ នេះបើយោង តាមការសិក្សារបស់ Jonathan Powell សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Central Florida និង Clayton Thyne

“ការកំណត់ជីវិតនយោបាយផ្ទាល់ខ្លួន បានចប់ហើយ។ យើងនឹងលែងប្រគល់ នយោបាយទៅបុរសតែម្នាក់ទៀតហើយ។ យើងនឹងប្រគល់វាទៅឲ្យប្រជាជន”។

សម្រាប់ Powell យោធារូបនីយកម្ម នេះកើតឡើងចំពេលមាន“បុគ្គលកើនឡើង” នៃភាពស្របច្បាប់សម្រាប់អ្នកគ្រប់គ្រង។ លោកបានបន្ថែមថា “នៅពេលដែល មេដឹកនាំចូលចិត្តតុក្កតា Alpha Conde ជាមួយនឹងរដ្ឋធម្មនុញ្ញ ការកំណត់អាណត្តិ និងដំណើរការបោះឆ្នោត វាបង្កើនការ គាំទ្រជាសាធារណៈសម្រាប់កងកម្លាំង ប្រដាប់អាវុធដើម្បី ធ្វើអ្វីមួយ” ។

សាស្ត្រាចារ្យនៅសាកលវិទ្យាល័យរដ្ឋ Kentucky ។

ប៉ុន្តែ នៅពេលដែលការអំពាវនាវ ឱ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញនិយមបានកើនឡើង ជាមួយនឹងសតវត្សថ្មីរដ្ឋប្រហារយោធា បានថយចុះមកត្រឹមពីរក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ ២០១៩ ។

បច្ចុប្បន្នពួកគេហាក់ដូចជាកំពុង ត្រលប់មកវិញ ជំរុញឱ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres នៅដើមឆ្នាំនេះបដិសេធនូវអ្វី ដែលគាត់ហៅថា “ជំងឺរាតត្បាតរដ្ឋប្រហារ” ។

អ្នកវិភាគនិយាយថា ការកើនឡើង នៃនយោបាយយោធានិយមនាពេលថ្មី ៗនេះ រងឥទ្ធិពលពីកត្តាចម្រុះមកពី ខាងក្រៅការកើនឡើងនៃតួអង្គអន្តរជាតិ ចម្រុះ ដែលសកម្មនៅក្នុងទ្វីបផ្តល់ អាទិភាពជាប្រយោជន៍របស់ពួកគេ និង កត្តាផ្ទៃក្នុង ដូចជាការមិនសប្បាយចិត្ត ជាសាធារណៈដែលរីករាលដាលប្រឆាំង នឹង អំពើពុករលួយ អសន្តិសុខ និង អភិបាលកិច្ចមិនល្អ។

រដ្ឋប្រហារប្រទេសហ្គីណេ បាន កើតឡើងបន្ទាប់ពីការមិនពេញចិត្តយ៉ាង ទូលំទូលាយ និងការតវ៉ាប្រឆាំងនឹងការ ផ្លាស់ប្តូរជំពូកនិយមរបស់លោក Conde ក្នុងការលុបចោលដែនកំណត់រយៈពេល ពីអាណត្តិរបស់ប្រធានាធិបតី។ វីសេនីយ៉ង់ក Doumbouya បានបង្ហាញ ពីភាពត្រឹមត្រូវនៃការដណ្តើមអំណាច ដោយអះអាងថា ភាពក្រីក្រ និង អំពើពុករលួយជាសកលបានបង្ខំកងកម្លាំង ពិសេសរបស់គាត់ឱ្យធ្វើអន្តរាគមន៍។

“ការកំណត់ជីវិតនយោបាយផ្ទាល់ខ្លួន បានចប់ហើយ។ យើងនឹងលែងប្រគល់ នយោបាយទៅបុរសតែម្នាក់ទៀតហើយ។ យើងនឹងប្រគល់វាទៅឲ្យប្រជាជន”។

សម្រាប់ Powell យោធារូបនីយកម្ម នេះកើតឡើងចំពេលមាន“បុគ្គលកើនឡើង” នៃភាពស្របច្បាប់សម្រាប់អ្នកគ្រប់គ្រង។ លោកបានបន្ថែមថា “នៅពេលដែល មេដឹកនាំចូលចិត្តតុក្កតា Alpha Conde ជាមួយនឹងរដ្ឋធម្មនុញ្ញ ការកំណត់អាណត្តិ និងដំណើរការបោះឆ្នោត វាបង្កើនការ គាំទ្រជាសាធារណៈសម្រាប់កងកម្លាំង ប្រដាប់អាវុធដើម្បី ធ្វើអ្វីមួយ” ។

Ryan Cummings នាយកក្រុមហ៊ុន ប្រឹក្សាក្រុមហ៊ុន Signal Risk បាន យល់ស្រប។

លោក Cummings បានប្រាប់ សារព័ត៌មាន Al Jazeera ថា “យោធា សន្មត់តំណែងជាអ្នកសង្គ្រោះ និង ប្រើប្រាស់ការមិនសប្បាយចិត្តរបស់ ពលរដ្ឋជាមធ្យោបាយនៃការធ្វើឱ្យ ស្របច្បាប់នូវការ ដណ្តើមអំណាច មិនស្របតាមរដ្ឋធម្មនុញ្ញរបស់ពួកគេ” ។

ការឆ្លើយតប “គ្មានធូលី”

ដូចគ្នាដែរនៅក្នុងប្រទេសម៉ាលី រដ្ឋប្រហារយោធាពីរបានកើតឡើងប្រឆាំង នឹងអ្នកនៅពីក្រោយនៃការតវ៉ាទូទាំង ប្រទេសដ៏ពេញនិយមប្រឆាំងនឹង ប្រធានាធិបតី Ibrahim Bouba Karate Keita ដែលរដ្ឋាភិបាលរបស់គាត់ ត្រូវបាន ចោទប្រកាន់ពីបទពុករលួយ បក្ខពួក និយមនិងការបរាជ័យក្នុងការដោះស្រាយ វិបត្តិសន្តិសុខកាន់តែអាក្រក់របស់ ប្រទេស។

តទៅទំព័រទី០៥

តើ SWIFT ជាអ្វី? តើការហាមប្រាមរុស្ស៊ីពីប្រព័ន្ធធនាគារ អាចប៉ះពាល់ដល់ប្រទេសយ៉ាងដូចម្តេច?

Marina Pitofsky
USA TODAY

សេចក្តីមានបានប្រកាសកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានយល់ព្រមបិទធនាគាររុស្ស៊ីពី SWIFT ដែលជាប្រព័ន្ធផ្ញើសារហិរញ្ញវត្ថុសកល។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយមេដឹកនាំនៃគណៈកម្មការអឺរ៉ុប បារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស កាណាដា មន្ត្រីបាននិយាយថា ប្រទេសរុស្ស៊ីដែលត្រូវបានដកចេញពី SWIFT បញ្ជាក់ថា “ធនាគារទាំងនេះត្រូវបានផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងប្រតិបត្តិការជាសកល”។

ការប្រកាសនេះធ្វើឡើង កាលពីថ្ងៃ



ព្រហស្បតិ៍បន្ទាប់ពីប្រធានាធិបតី ចូ បៃដិន បានប្រាប់អ្នកកាសែតថា ការដាក់ទណ្ឌកម្មជុំវិញក្រោយប្រឆាំងនឹងប្រទេសរុស្ស៊ីគឺ “ប្រហែលជាមានផលវិបាកច្រើនជាង SWIFT”។

តើមានន័យយ៉ាងណាចំពោះការបណ្តេញប្រទេសរុស្ស៊ីចេញពីប្រព័ន្ធធនាគារ SWIFT? នេះជាអ្វីដែលអ្នកត្រូវដឹង៖

តើប្រព័ន្ធហិរញ្ញវត្ថុ SWIFT ជាអ្វី?

SWIFT មានពាក្យពេញថា សង្គមសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក។ វាគឺជាប្រព័ន្ធផ្ញើ



សារជាសកលដែលតភ្ជាប់ស្ថាប័នហិរញ្ញវត្ថុរាប់ពាន់នៅជុំវិញពិភពលោក។

SWIFT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ

ភាសារុស្ស៊ីនិងអ៊ីបេរ៉ាស៊ីនៅសកលវិទ្យាល័យ Harvard បានប្រាប់ NPR ថា “វាមិនផ្លាស់ទីលុយទេ ប៉ុន្តែវាផ្តល់ព័ត៌មានអំពីលុយ”។

SWIFT បាននិយាយថា ខ្លួនបានកត់ត្រាសារចំនួន ៤២ លានក្នុងមួយថ្ងៃជាមធ្យមក្នុងឆ្នាំ ២០២១ និង ៨២ លានសារជាសរុបក្នុងខែនេះ។ នោះរួមបញ្ចូល



១៩៧៣ និងមានទីស្នាក់ការកណ្តាលនៅប្រទេស បែលហ្ស៊ិក។ វាត្រូវបានគ្រប់គ្រងដោយធនាគារជាតិនៃបែលហ្ស៊ិក បន្ថែមពីលើប្រព័ន្ធបម្រុងសហព័ន្ធរបស់សហរដ្ឋអាមេរិក ធនាគារកណ្តាលអឺរ៉ុប និងផ្សេងៗទៀត។ វាភ្ជាប់ស្ថាប័នហិរញ្ញវត្ថុជាង ១១០០០ នៅក្នុងប្រទេស និងដែនដីជាង ២០០ នៅទូទាំងពិភពលោក ដូច្នេះធនាគារអាចត្រូវបានជូនដំណឹងអំពីប្រតិបត្តិការ។

Alexandra Vacroux នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល Davis សម្រាប់ការសិក្សា

រុស្ស៊ី។

ប្រទេសអ៊ីរ៉ង់បានបាត់បង់សិទ្ធិចូលប្រើ SWIFT ក្នុងឆ្នាំ ២០១២ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ទោះបីជាធនាគារជាច្រើនរបស់ប្រទេសនេះត្រូវបានភ្ជាប់ប្រព័ន្ធឡើងវិញនៅឆ្នាំ ២០១៦ ។ Vacroux បានប្រាប់ NPR ថា នៅពេលដែលអ៊ីរ៉ង់ត្រូវបានទាត់ចេញ “ពួកគេបានបាត់បង់ពាក់កណ្តាលនៃប្រាក់ចំណូលនាំចេញប្រេងរបស់ពួកគេនិង ៣០% នៃពាណិជ្ជកម្មបរទេសរបស់ពួកគេ”។

តើមេដឹកនាំផ្សេងទៀតបាននិយាយអ្វីខ្លះអំពីការដករុស្ស៊ីចេញពី SWIFT?

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឱ្យសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតកាត់រុស្ស៊ីចេញពីប្រព័ន្ធ។ ប្រទេសមួយចំនួនបានទប់ទល់នឹងចំណាត់ការនេះ ព្រួយបារម្ភពីសេដ្ឋកិច្ចទូលំទូលាយ ប៉ុន្តែដោយសារតែការឈ្លានពាន បានធ្វើឱ្យប្រទេសសហភាពអឺរ៉ុបធ្វើចំណាត់ការកាន់តែច្រើនឡើង។

នៅព្រឹកថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi បានប្រាប់ Zelenskyy ថា ប្រទេសអ៊ីតាលីបានគាំទ្រ “ការផ្តាច់ទំនាក់ទំនងរបស់រុស្ស៊ីពី SWIFT ដែលជាការផ្តល់ជំនួយផ្នែកការពារជាតិ”។

ប៉ុន្មានម៉ោងក្រោយមក ប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសចុងក្រោយរបស់សហភាពអឺរ៉ុប ដែលទប់ទល់នឹងទណ្ឌកម្មនោះ បានផ្តល់ការគាំទ្រជាវិធានការសម្រាប់ការផ្តាច់ទំនាក់ទំនងរបស់រុស្ស៊ីពី SWIFT នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ Annalena Baerbock និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck ។

មន្ត្រីបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងធ្វើការដោះស្រាយលើវិធីកំណត់ការខូចខាតរុក្ខបញ្ជានៃការផ្តាច់ចេញពី SWIFT ដើម្បីឱ្យវាប៉ះពាល់ដល់មនុស្សចំគោលដៅ”។ “អ្វីដែលយើងត្រូវការគឺការកំណត់គោលដៅនិងមុខងាររបស់ SWIFT” ។

តើការដកចេញពី SWIFT នឹងប៉ះពាល់ដល់ប្រទេសរុស្ស៊ីយ៉ាងដូចម្តេច?

ការរារាំងរុស្ស៊ីពី SWIFT នឹងធ្វើឱ្យខូចខាតសេដ្ឋកិច្ចរបស់ប្រទេសភ្លាមៗ ហើយក្នុងរយៈពេលវែង កាត់បន្ថយប្រទេសរុស្ស៊ីពីប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិមួយចំនួន។ នោះរាប់បញ្ចូលទាំងប្រាក់ចំណេញអន្តរជាតិពីការផលិតប្រេង និងឧស្ម័ន ដែលបង្កើតបានច្រើនជាង ៤០% នៃប្រាក់ចំណូលរបស់

លោក បែដិន នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលនៃ មេដឹកនាំអាស៊ាន នៅទីក្រុងវ៉ាស៊ីនតោនក្នុងខែមីនា

ទីក្រុងវ៉ាស៊ីនតោន (AP)៖ សេតរិមាន បានប្រកាសកាលពីថ្ងៃច័ន្ទថា លោក ប្រធានាធិបតី ចូ បែដិន នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលពិសេសមួយ នៃ មេដឹកនាំសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍នៅទីក្រុងវ៉ាស៊ីនតោនខែក្រោយ។

កិច្ចប្រជុំនៃសមាជិកអាស៊ានទាំង ១០ នឹងធ្វើឡើងនៅថ្ងៃទី ២៨-២៩ ខែមីនា ហើយសេតរិមានចេញថ្លៃចំណាយ ទាំងអស់ ជាឱកាសមួយដើម្បីបង្ហាញពី ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះ ប្លុកនេះ និងជាឱកាសប្រារព្ធទូទៅ ៤៥ ឆ្នាំ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង អាស៊ាន។

អ្នកនាំពាក្យសេតរិមានលោក ជេន សាកី (Jen Psaki) បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វា គឺជាអាទិភាពកំពូលសម្រាប់រដ្ឋបាលបែ ដិន-ហារីស ក្នុងការបម្រើជាដៃគូដ៏រឹងមាំ គួរឱ្យទុកចិត្ត និងពង្រឹងភាពអង់អាច អាស៊ាន បង្រួបបង្រួម ដើម្បីដោះស្រាយ បញ្ហាប្រឈមនៃពេលវេលារបស់យើង”។

អាស៊ានមានប្រទេសប្រិយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម។

អាស៊ានបានរារាំងថ្នាក់ដឹកនាំ រដ្ឋាភិបាលដែលលើកបន្តដោយយោធា

របស់មីយ៉ាន់ម៉ាពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ចុងក្រោយក្នុងខែតុលា ជំនួសមកវិញ

គោលនយោបាយការបរទេសចំពោះ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពី



ប្រធានាធិបតីអាមេរិក ចូ បែដិន

ដោយការដាក់កម្រិតលើការចូលរួម ប្រទេសនេះចំពោះអ្នកតំណាងមិន នយោបាយ។ យោងតាមមន្ត្រីរដ្ឋបាល បែដិន ដែលមិនត្រូវបានអនុញ្ញាតឱ្យធ្វើ អត្ថាធិប្បាយជាសាធារណៈគោលនយោបាយ នោះត្រូវបានគេរំពឹងថានឹងនៅមាន សម្រាប់កិច្ចប្រជុំកំពូលខែមីនា។

កិច្ចប្រជុំកំពូលនេះធ្វើឡើងនៅពេល ដែលលោកបែដិន បានព្យាយាមធ្វើឱ្យ ទំនាក់ទំនងនៅប៉ាស៊ីហ្វិក ជាអាទិភាព

ប្រទេសចិនដែលជាសត្រូវខាងយោធា និងសេដ្ឋកិច្ច។ លោកបែដិន បានរិះគន់ ទីក្រុងប៉េកាំងចំពោះការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងជនជាតិអ៊ុយហ្គ័រ នៅភាគ ពាយព្យប្រទេសចិន ការគាបសង្កត់ការ តវ៉ាសិទ្ធិប្រជាធិបតេយ្យនៅហុងកុង ការរំលោភពន្លឺដោយយោធាប្រឆាំងនឹង កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង និងមានច្រើនទៀត។

លោកបែដិន បានចូលរួមក្នុង កិច្ចប្រជុំកំពូលនៅខែតុលា ជាកន្លែង ដែលលោកបានប្រកាសជាង ១០០ លានដុល្លារ ជាការចំណាយថ្មីរបស់ សហរដ្ឋអាមេរិកនៅក្នុងបណ្តាប្រទេស អាស៊ានលើកម្មវិធីសុខភាព គំនិត ផ្លូវចិត្ត អាកាសធាតុថ្មី កម្មវិធីដើម្បី ជួយដល់ការស្តារសេដ្ឋកិច្ចពីជំងឺកូវីដ និងកម្មវិធីអប់រំ។

វាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួមក្នុងកិច្ចប្រជុំ កំពូលដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានចូលរួមក្នុងកិច្ចប្រជុំនៃប្លុកនេះ។

KhmerPost USA, LLC

សារព័ត៌មានខ្មែរចុងសហរដ្ឋអាមេរិក



អគ្គនាយក សុបិន្ទ អ៊ុង

Soben Pin, Co-Founder/Publisher
Cell: 978-656-8141
Soben@khmerpostusa.com

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

ថ្ងៃសៅរ៍កញ្ញាភាព Design Artist
Heng Chhun Leng

Article Submission
Khmerpostusa@gmail.com

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA



ការថែទាំដែលមានការប្រុងប្រយ័ត្នទាំងអស់ ជាមួយនឹងក្រុមគ្រូពេទ្យ។
នៅទីនេះ ក្នុងទីក្រុងឡូរែល

Element Care PACE គឺជាការថែទាំដែលមានការសម្របសម្រួលសម្រាប់គុណភាពជីវិត។
គំរូនៃការថែទាំផ្តល់នូវការថែទាំសុខភាព សង្គម និងតាមដានពេញលេញ
សម្រាប់មនុស្សមានវ័យ ៥៥ ឆ្នាំឡើង នៅទូទាំងតំបន់ North Shore និង Merrimack Valley ។

សូមហៅទូរស័ព្ទថ្ងៃនេះ ដើម្បីបានដឹងពីរបៀបដែលយើងអាចជួយ
អ្នកឱ្យមានភាពងាករាជ្យនៅក្នុងសហគមន៍របស់អ្នក។

Element Care | PACE

(877) 803-5564 (TTY 771) elementcare.org

មិនគិតថ្លៃសម្រាប់អ្នកដែលមានសិទ្ធិផ្នែកពេទ្យសុខភាព និងការថែទាំសុខភាព។
សូមទាក់ទងមកកាន់យើងសម្រាប់តែការថែទាំសុខភាព និងជម្រើសបង់ប្រាក់ឯកជនប៉ុណ្ណោះ។
អ្នកចូលរួមត្រូវតែទទួលបានការថែទាំសុខភាពទាំងអស់ សេវាគ្រូពេទ្យបឋម និងគ្រូពេទ្យឯកទេស
-ក្រៅពីសេវាសង្គ្រោះបន្ទាន់-ត្រូវបានអនុញ្ញាតដោយ PACE ឬត្រូវទទួលខុសត្រូវទាំងស្រុង និង
ផ្ទាល់ខ្លួនចំពោះថ្លៃសេវាដែលគ្មានការអនុញ្ញាត។

តមកពីទំព័រទី ០២ ឆ្នាំ២០២១ គឺជាឆ្នាំរដ្ឋប្រហារយោធា

នៅប្រទេសម៉ាលីនិងស៊ីដង់មេដឹកនាំយោធាបានប្រើយុទ្ធសាស្ត្រស្រដៀងគ្នាដើម្បីដណ្តើមអំណាច។ ក្រុមអ្នកបះបោរម៉ាលីដែលដឹកនាំដោយវេសនីយ៉ង់ក Assimi Goita ដំបូងឡើយបានយល់ព្រមបង្កើតក្រុមប្រឹក្សាអន្តរកាលចម្រុះយោធាស៊ីវិល បន្ទាប់ពីរដ្ឋប្រហារលើកដំបូងនៅក្នុងខែសីហា ឆ្នាំ ២០២០ ដោយសន្យាថានឹងប្រគល់អំណាចឱ្យការគ្រប់គ្រងស៊ីវិលនៅចុងបញ្ចប់ពេលអន្តរកាល។

ប៉ុន្តែកាលពីខែឧសភាកន្លងទៅលោក Goita បានជាប់ពន្ធនាគារបន្ទាប់មកបានដកតំណែងប្រធានាធិបតីស៊ីវិលនិងនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាអន្តរកាលបន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីដែលឃើញសមាជិកយោធាពីររូបត្រូវបានជំនួសដោយអ្នកនយោបាយស៊ីវិល។ ទន្ទឹមនឹងនោះ ការសន្យារបស់យោធាក្នុងការរៀបចំការបោះឆ្នោតនៅខែកុម្ភៈ មើលទៅហាក់ដូចជាមិនអាចទៅរួចនោះទេ។

ឧត្តមសេនីយ៍ Abdel Fattah al-Burhan របស់ប្រទេសស៊ីដង់បានឡើងកាន់អំណាចកាលពីថ្ងៃទី ២៥ ខែតុលា និងបានឃុំខ្លួននាយករដ្ឋមន្ត្រី Abdalla Hamdok គាត់បានយល់ព្រមគ្រប់គ្រងប្រទេសដំបូង។ ទោះបីជាការតវ៉ាទូទាំងប្រទេស និងការថ្កោលទោសពីលោកខាងលិចបានបង្ខំគាត់ឱ្យដាក់ Hamdok ឡើងវិញក៏ដោយក៏យោធានៅតែជាតួអង្គសំខាន់នៅក្នុងនយោបាយដ៏ផុយស្រួយរបស់ប្រទេសស៊ីដង់។

សហភាពអាហ្វ្រិក ហៅកាត់ថា(AU) និងស្ថាប័នក្នុងតំបន់ ដូចជាសហគមន៍សេដ្ឋកិច្ចនៃរដ្ឋ អាហ្វ្រិកខាងលិច ឬ ECOWAS នៅអាហ្វ្រិកខាងលិចបានព្យួរប្រទេសមានរដ្ឋប្រហារបានកើតឡើងលើកលែងតែប្រទេសនាដ - ក្នុងគោលបំណងបង្ខំមេដឹកនាំយោធាឱ្យចរចាជាមួយមេដឹកនាំស៊ីវិល។ ប៉ុន្តែចលនាបែបនេះមានឥទ្ធិពលនៅមានកម្រិត។

លោក Cummings បាននិយាយថាស្ថាប័នអាហ្វ្រិក និងបស្ចិមប្រទេសគឺ “ដូចជាគ្មានធ្មេញ” នៅក្នុងការឆ្លើយតបរបស់ពួកគេចំពោះការដណ្តើមអំណាច

នាពេលថ្មីៗនេះ។

លោក Cummings បានបន្ថែមថា “ជាទូទៅពួកគេបានអនុគ្រោះដល់ដំណើរការសន្តិភាពរវាងអ្នកដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងស្រុកដែលទទួលរងនូវការឈឺចាប់ ជាជាងការចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងការដឹកនាំដែលបំពាន”។ “នេះធានាថា ការបង្រួបបង្រួមលទ្ធិប្រជាធិបតេយ្យមិនប្រព្រឹត្តទៅដោយសរីរាង្គនៅក្នុងរដ្ឋទាំងនេះ ដែលអនុញ្ញាតឱ្យយោធាទាញយកប្រយោជន៍ពីឱនភាពប្រជាធិបតេយ្យទាំងនេះ” ។

មនុស្សរាប់រយនាក់តវ៉ានៅក្នុងប្រទេសទុយនីស៊ី ក្នុងថ្ងៃខួបបដិវត្តន៍

ការរារាំងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅអាហ្វ្រិក

លោក Powell បាននិយាយថា កង្វះការថ្កោលទោសអន្តរជាតិច្បាស់លាស់ការបង្រួបបង្រួម និងការកើនឡើងនៃតួអង្គអន្តរជាតិ បង្ហាញឆន្ទៈក្នុងការធ្វើការជាមួយរដ្ឋាភិបាលយោធា លើកទឹកចិត្តឱ្យមានការដណ្តើមអំណាចដោយអធម្មនុញ្ញកាន់តែច្រើនឡើងដោយមន្ត្រីយោធាដែលដឹងថាពួកគេនឹងមិនប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ឬភាពងាកក្នុងតំបន់និងពិភពលោក។

ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទ្វីបនេះមានគោលនយោបាយមិនជ្រៀតជ្រែកលើកិច្ចការក្នុងស្រុកនៃប្រទេសអាហ្វ្រិក ដរាបណាពួកគេប្តេជ្ញាចិត្តចំពោះទំនាក់ទំនងសេដ្ឋកិច្ចរយៈពេលវែង។ នេះត្រូវបានគេមើលឃើញថា ជាការពេញចិត្តដោយមនុស្សជាច្រើននៅទូទាំងទ្វីប ជាមួយនឹងមេដឹកនាំអាហ្វ្រិកកាន់តែច្រើនដែលបានទទួលជោគជ័យខាងសេដ្ឋកិច្ចពីប្រទេសចិននៅលើឆាកពិភពលោកកាន់តែមានការជឿជាក់កាន់តែខ្លាំងថាប្រទេសរបស់ពួកគេគួរតែចាកចេញពីរដ្ឋបញ្ជារបស់លោកខាងលិចសម្រាប់អភិបាលកិច្ចល្អ និងកំណើនសេដ្ឋកិច្ច។

ម្យ៉ាងវិញទៀត រុស្ស៊ីបាននិងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនទាំងផ្នែកនយោបាយ និងយោធានៅទូទាំងទ្វីប។

ទីក្រុងមូស្គូបាននិងកំពុងពង្រីកសាច់ដុំរបស់ខ្លួនដោយគាំទ្រមេដឹកនាំបក្សពួកនិយមដូចជា Goita ប្រទេសម៉ាលី និង al-Burhan ប្រទេសស៊ីដង់ និងដំណើរការយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត ដើម្បីផ្សព្វផ្សាយរូបភាពវិជ្ជមាននៃវិមានក្រឹមឡាំង និងប្រើប្រាស់មូលធននិន្នាការប្រឆាំងបារាំងនៅអាហ្វ្រិកប្រឆាំងនិយាយភាសាបារាំង។ ទន្ទឹមនឹងនេះដែរ ក្រុម Wagner ដែលមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំងត្រូវបានរាយការណ៍ថា បានដាក់ពង្រាយទាហានស៊ីលូលនៅក្នុងប្រទេសដែលមានជម្លោះរួមមានសាធារណរដ្ឋអាហ្វ្រិកកណ្តាល ម៉ាលី និង លីប៊ី។ រដ្ឋាភិបាលរុស្ស៊ីបដិសេធការទាក់ទងនឹងក្រុមហ៊ុនសន្តិសុខឯកជនស្រមោល។

លោក Powell បាននិយាយថា “សម្រាប់ប្រទេសរុស្ស៊ី និងប្រទេសចិនទំនាក់ទំនងគឺជាអាទិភាព មិនមែនជាចំណាប់អារម្មណ៍ចំពោះលទ្ធិប្រជាធិបតេយ្យនោះទេ” ។ “នៅពេលពួកគេបង្កើនឥទ្ធិពលរបស់ខ្លួនវាបានចាប់ផ្តើមធ្វើគ្រាប់តាមសង្គ្រាមត្រជាក់ នៅពេលបាត់បង់ការគាំទ្រពីលោកខាងលិចមិនបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នករៀបចំផែនការធ្វើរដ្ឋប្រហារនោះទេ ពីព្រោះពួកគេអាចទទួលបានការគាំទ្រពីសហភាពសូវៀតយ៉ាងឆាប់រហ័ស” ។

កងទ័ពបារាំងនៅអាហ្វ្រិក៖ កងកម្លាំងចាកចេញពី Timbuktu ប្រទេសម៉ាលី បន្ទាប់ពីរយៈពេល ៩ ឆ្នាំ

ប៉ុន្តែវាមិនមែនត្រឹមតែទីក្រុងប៉េកាំងនិងទីក្រុងមូស្គូនោះទេ

ការបង្ក្រាបដែលអាចមើលឃើញជាលើកដំបូងនៅក្នុងជំហរច្បាស់លាស់ក្នុងតំបន់ និងអន្តរជាតិប្រឆាំងនឹងរដ្ឋប្រហារយោធាក្នុងសហស្សវត្សរ៍ថ្មីគឺរដ្ឋប្រហារឆ្នាំ ២០១៣ ប្រទេសអេហ្ស៊ីប។ ពិភពលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បានបដិសេធការហៅការកាន់កាប់យោធាថាជារដ្ឋប្រហារបានឱបក្រសោបរដ្ឋាភិបាលយោធារបស់ឧត្តមសេនីយ៍ Abdel Fattah el-Sisi ដែលជាទីស្រឡាញ់សម្រាប់អារ៉ាប់សាអូឌីតអារ៉ាប់រួម និងចិនផងដែរ។

និន្នាការស្រដៀងគ្នានេះ ត្រូវបាន

អនុវត្តតាមរដ្ឋប្រហារហ្ស៊ីមបាវេឆ្នាំ ២០១៧ ដែលបានបញ្ចប់ការគ្រប់គ្រងរយៈពេល ៤០ ឆ្នាំរបស់លោក Robert Mugabe ដែលត្រូវបានបង្ខំឱ្យលាលែងពីតំណែងដោយយោធា។ វិភាគដែលបានឃើញលោក Mugabe ទៅ សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបមិនអើពើថាការលាលែងពីតំណែងរបស់គាត់បានកើតឡើងតាមរយៈចុងកាំភ្លើង។

ទន្ទឹមនឹងនោះ បារាំង ដែលមានការចូលរួមជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកច្រើនលើសលប់ផ្នែកលើយោធានិងសន្តិសុខ បន្តអនុវត្តយុទ្ធសាស្ត្រអនុគ្រោះបុរសខ្លាំងជាប្រពៃណីរបស់ខ្លួន។

ប្រធានាធិបតី Emmanuel Macron បានគាំទ្ររដ្ឋប្រហារ Chadian និងបានហៅអតីតប្រធានាធិបតី Idriss Deby ដែលបានដឹកនាំការគ្រប់គ្រងរយៈពេល ៣០ ឆ្នាំថាជា “មិត្តស្នោះគ្រង់ និងក្លាហាន” ។

លោក Idayat Hassan នាយកមជ្ឈមណ្ឌលអ្នកវិភាគដើម្បីបង្កើនប្រជាធិបតេយ្យនិងការអភិវឌ្ឍដែលមានមូលដ្ឋាននៅទីក្រុង Abuja បាននិយាយថា ទោះបីជាអ្នកខ្លះអបអរការចាកចេញរបស់មេដឹកនាំដែលមិនមានប្រជាប្រិយភាពក៏ដោយក៏ការធ្វើរដ្ឋប្រហារ ជាធម្មតាមិនមែនជាដំណឹងល្អនោះទេ។

“អសមត្ថភាពនៃលទ្ធិប្រជាធិបតេយ្យក្នុងការផ្តល់ទំនិញសាធារណៈ និងសន្តិសុខដល់ប្រជាជនឥឡូវនេះកំពុងដឹកនាំពលរដ្ឋឱ្យធ្វើរដ្ឋប្រហារដើម្បីស្វែងរកក្តីសង្ឃឹម។ លោក Hassan បានប្រាប់ សារព័ត៌មាន AlJazeera ថាមេដឹកនាំរដ្ឋប្រហារនឹងមិនចាំបាច់នាំមកនូវក្តីសង្ឃឹមដែលចង់បានដល់ប្រជាជននោះទេ។

លោក Cummings បានបន្ថែម “មានក្តីសង្ឃឹម [ក្នុងចំណោមអ្នកគាំទ្រ] ថារបបយោធាដែលកាន់អំណាចនឹងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកំណត់ឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋផ្តាច់ការ។ ជារឿយៗ នេះមិនបង្ហាញថាជាករណីអញ្ចឹងនោះទេ” ។

មូលនិធិសង្គ្រោះសិល្បៈ និងវប្បធម៌ AAPI ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតអាចរកបានពីក្រុមប្រឹក្សាវប្បធម៌ចម្រុះ

ឆ្នាំសារពើព័ន្ធ២០២២ AAPI ដែលត្រូវបានដឹកនាំដោយសភានីតិបញ្ញត្តិ គឺផ្តល់ជំនួយដល់អង្គការដែលផ្តោតលើជនជាតិអាស៊ីមួយ ឬច្រើន និងរៀបចំ



ដោយ៖ Carmen Plazas
បូស្តុន - ក្រុមប្រឹក្សាវប្បធម៌ចម្រុះមានសេចក្តីសោមនស្សរីករាយ សូមប្រកាសជាដំណឹងថា ឥឡូវនេះ មូលនិធិខ្នាតធំមានសម្រាប់អង្គការវប្បធម៌ដែលមានសិទ្ធិ តាមរយៈកម្មវិធីស្តារឡើងវិញនូវសិល្បៈ និងវប្បធម៌ជនជាតិអាស៊ី-អាមេរិក និងអ្នករស់នៅលើកោះកុងមហាសមុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា (AAPI) ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ រាតត្បាត សម្រាប់ឆ្នាំសារពើព័ន្ធ២០២២ ។

កម្មវិធីរយៈពេលមួយឆ្នាំនេះ ជាអាណត្តិនីតិបញ្ញត្តិត្រូវបានបង្កើតឡើង និងផ្តល់មូលនិធិតាមការកំណត់ក្នុងថវិការដ្ឋសម្រាប់ឆ្នាំសារពើព័ន្ធ២០២២ មានបំណងលើកកម្ពស់ និងផ្តល់ជំនួយហិរញ្ញវត្ថុដល់អង្គការសិល្បៈ និងវប្បធម៌ AAPI ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច

ដោយសារជំងឺរាតត្បាត។ ក្រុមប្រឹក្សាវប្បធម៌ចម្រុះទទួលស្គាល់ការដឹកនាំរបស់កិច្ចប្រជុំគណបក្សនយោបាយអាស៊ានរដ្ឋម៉ាសាឈូសេត ដែលបានឧបត្ថម្ភ និងធានាមូលនិធិនេះក្នុងអំឡុងពេលពិភាក្សាអំពីថវិកាសម្រាប់ឆ្នាំសារពើព័ន្ធ២០២២ និងបានផ្តល់ជំនួយដ៏មានតម្លៃនៅពេលដែលគោលការណ៍ណែនាំកម្មវិធីត្រូវបានបង្កើតឡើង។ តាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេ និងជាមួយកម្មវិធីនេះ ក្រុមប្រឹក្សាវប្បធម៌ចម្រុះនៅតែបន្តផ្តល់អាទិភាព និងវិនិយោគលើកិច្ចខិតខំប្រឹងប្រែងនៃភាពចម្រុះ សមធម៌ និងបរិយាបន្ននៅក្នុងវិស័យ វប្បធម៌ដូចដែលបានលើកឡើងនៅក្នុងផែនការសមធម៌ជាតិសាសន៍របស់ទីភ្នាក់ងារ។

កិច្ចប្រជុំគណបក្សនយោបាយអាស៊ាន គឺជាកិច្ចប្រជុំសភានីតិបញ្ញត្តិ

ទ្វេភាគីដែលឧទ្ទិសដល់ការនាំយកការយល់ដឹងកាន់តែច្រើនចំពោះបញ្ហាដែលសហគមន៍ AAPI នៅរដ្ឋម៉ាសាឈូសេត កំពុងប្រឈម បង្កើនការចូលរួម និងធ្វើជាតំណាងនៅក្នុងរដ្ឋាភិបាលរដ្ឋរបស់យើង។ សមាសភាពសមាជិករួមមាន តំណាងរាស្ត្រ Donald H. Wong (R- Saugus), តំណាងរាស្ត្រ Tackey Chan (D- Quincy) តំណាងរាស្ត្រ Paul A. Schmid, III (D-Westport) តំណាងរាស្ត្រ Rady Mom (D-Lowell) តំណាងរាស្ត្រ ត្រាំ ថាវ៉េន (D-Andover) តំណាងរាស្ត្រ Maria D. Robinson (D- Framingham) តំណាងរាស្ត្រ Vanna Howard (D-Lowell) និងតំណាងរាស្ត្រ Erika Uytterhoeven (D- Somerville)។

គោលដៅនៃកម្មវិធីស្តារឡើងវិញនូវសិល្បៈ និងវប្បធម៌ AAPI ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតសម្រាប់

ព្រឹត្តិការណ៍វប្បធម៌ ការអប់រំអំពីវប្បធម៌ ឬការសម្តែងវប្បធម៌ជាមួយនឹងសកម្មភាពទាំងនេះ មូលនិធិត្រូវបានផ្តល់អាទិភាពដល់អង្គការដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ រាតត្បាត ។

ក្រុមប្រឹក្សាវប្បធម៌ចម្រុះ រំពឹងថានឹងផ្តល់ទឹកប្រាក់ជំនួយរហូតដល់ \$៨៧០០០០ សម្រាប់គោលបំណងនេះសម្រាប់ឆ្នាំសារពើព័ន្ធ២០២២ ។ ចំនួនទឹកប្រាក់ជំនួយ និងទំហំនៃការផ្តល់ជូននឹងត្រូវបានកំណត់ ជាផ្នែកនៃការត្រួតពិនិត្យកម្មវិធី។

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ គឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ មានផ្តល់នូវសេវាកម្មបកប្រែ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ <https://massculturalcouncil.org/organizations/aapi-arts-culture-covid-19-recovery-program/>

You can count on us.

- ✓ Checking and Savings Accounts
- ✓ Personal Loans
- ✓ Home Loans

លោក-អ្នកអាចទុកចិត្តលើយើងបាន

- ✓ គណនីធនាគារ និងគណនីសន្សំ
- ✓ ការខ្ចីប្រាក់ផ្ទាល់ខ្លួន
- ✓ ការខ្ចីប្រាក់ទិញផ្ទះ

Member FDIC
EQUAL HOUSING LENDER

Enterprise Bank
CREATE SUCCESS

EnterpriseBanking.com | 877-671-2265

លុយរុស្ស៊ីហូរចូលតាមអចលនទ្រព្យអាមេរិក

ទោះបីជាមានការដាក់ទណ្ឌកម្មថ្មី ក៏ដោយក៏ប្រជាជនរុស្ស៊ីបានចំណាយពេល ជាច្រើនឆ្នាំក្នុងការចាក់មូលនិធិចូលទៅ ក្នុងអចលនទ្រព្យ

ដោយ៖ Heidi Przybyla និង Christine Haughney

ខណៈប្រធានាធិបតី ដូ បៃដិន ប្តេជ្ញា ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីជាមួយនឹង ទណ្ឌកម្មហិរញ្ញវត្ថុដោយការរឹបអូសទុក កម្មវត្ថុ ផ្ទះវីឡាស្តុកស៊ី និងទ្រព្យសម្បត្តិ ផ្សេងទៀត សមាជិកនៃសហគមន៍ អចលនទ្រព្យ និងសមាជិកសភាមានការ ងឿងឆ្ងល់ថា តើគាត់នឹងទទួលបាន ជោគជ័យយ៉ាងណាក្នុងការទទួលបាន លុយដែលប្រជាជនរុស្ស៊ីបានហូរចូលទៅ ក្នុងអចលនទ្រព្យជាច្រើនទសវត្សរ៍។ ពី Sunny Isles រដ្ឋ Florida ដល់ Cleveland និងការកើនឡើងខ្ពស់នៅ Manhattan លុយរបស់មហាសេដ្ឋី ក្រោយសម័យ សហភាពសូវៀតបានហូរចូលទៅក្នុង ទីក្រុងធំៗ និងដីធ្លីជាបេះដូង នៅក្នុង

ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាមួយ ការសើរើតិចតួច។

នោះដោយសារតែមានតិចតួចណាស់ ដែលរដ្ឋាភិបាលអាចធ្វើបានដើម្បីស្វែងរក ថា តើនរណាជាម្ចាស់អចលនទ្រព្យអ្វី



នៅក្នុងសហរដ្ឋអាមេរិក បានក្លាយជា “គោលដៅនៃជម្រើស” សម្រាប់អ្នក លាងលុយកខ្វក់នៅទូទាំងពិភពលោក នេះបើតាមការលើកឡើងរបស់លោក

Louise Shelley នាយកមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មឆ្លងដែន និងអំពើពុករលួយ នៅសាកលវិទ្យាល័យ George Mason ជាអ្នកជំនាញដែលធ្លាប់ធ្វើជាសាក្សីអំពី របៀបលាងលុយរបស់រុស្ស៊ីតាមរយៈ អចលនទ្រព្យ។

យ៉ាងហោចណាស់ ករណីបាន រាយការណ៍ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ នេះ ច្រើនជាង ២.៣ ពាន់លានដុល្លារត្រូវ

បានលាងតាមរយៈអចលនទ្រព្យរបស់ សហរដ្ឋអាមេរិក រួមទាំងរាប់លានបន្ថែម ទៀតតាមរយៈទ្រព្យសម្បត្តិផ្សេងទៀត ដូចជាសិល្បៈ គ្រឿងអលង្ការ និងទូក កម្សាន្ត នេះបើយោងតាមរបាយការណ៍ កាលពីខែសីហាដោយក្រុមសុចតិភាព ហិរញ្ញវត្ថុសកល ជាភាសាអង់គ្លេស (Global Financial Integrity) ដែលជាក្រុម មិនរកប្រាក់ចំណេញដែលស្រាវជ្រាវ លំហូរលុយខុសច្បាប់។

នៅឆ្នាំ២០២០ សភាបានអនុម័តច្បាប់ ដើម្បីផ្តល់អំណាចដល់ក្រសួងរតនាគារ ដើម្បីបញ្ឈប់អ្នកចេញជូន ជនលួចលុយ ជាតិ ភេរវករ និងឧក្រិដ្ឋជនផ្សេងទៀតពី ការប្រើប្រាស់ក្រុមហ៊ុនសម្បកអនាមិក ដើម្បីលាក់ និងលាងលុយកខ្វក់រួមទាំង អ្នកនៅក្នុងអចលនទ្រព្យផងដែរ។ វាតម្រូវ ឱ្យក្រុមហ៊ុនរាយការណ៍ដោយខ្លួនឯង ទៅក្រសួងរតនាគារនូវព័ត៌មានមូលដ្ឋាន មួយចំនួន រួមទាំងម្ចាស់ពិតរបស់ទ្រព្យ សម្បត្តិផងដែរ។ ព័ត៌មាននឹងស្ថិតនៅ ក្នុងឃ្លាំងទិន្នន័យសម្រាប់ការអនុវត្តច្បាប់ មន្ត្រីសន្តិសុខជាតិ និងស្ថាប័នហិរញ្ញវត្ថុ។

តទៅទំព័រទី១២

ពេទ្យចាប់សរសៃ វេជ្ជ. Hai N. Huynh Chiro Health & Rehab, Inc.



ប្រសិនបើលោកអ្នកមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមអញ្ជើញមក Chiro Health & Rehab សម្រាប់ការវាយតម្លៃ និងព្យាបាលរបួសឱ្យជាសះស្បើយ។ ថ្វីបើជាក់ហុសអ្វីក៏ដោយលោកអ្នក ត្រូវបានធានារ៉ាប់រង។ គ្មានការចំណាយពីហោប៉ៅរបស់ លោកអ្នកទេ។ ការវិវាឈ៍យរបស់យើងមានបំពាក់គ្រឿងប្រឹក្សាព្យាបាល និងវេជ្ជបណ្ឌិត Dr. Huynh មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការ ព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជំងឺដែលយើងធ្វើការ ព្យាបាល មានដូចខាងក្រោម៖



ម៉ោងធ្វើការ: ថ្ងៃច័ន្ទ ដល់ សុក្រ
០៩:០០ ព្រឹក - ០៩:០០ ល្ងាច
០១:០០ យប់ - ០២:០០ រសៀល បិទ-អាហារថ្ងៃត្រង់
ការណាត់ជួបរៀងរាល់ថ្ងៃសៅរ៍

- ឈឺក • ឈឺខ្នង • ឈឺស្មា • ឈឺសាច់ដុំ • ឈឺក្បាល
- គ្រឿងឆ្អេះ • subluxation • ឈឺផ្តុំខ្នង
- sciatica • របួសដោយការទោលទាត់
- ជំងឺសន្លាក់ • របួសឈាម • រោគសរសៃប្រសាទ
- ថែទាំសុខភាពកងកាយ

ផ្លូវ 6 Pine Street Lowell, MA 01851
ទូរស័ព្ទលេខ (978) 221-6449 ហ្វាក៖ (978) 710-4185

ធ្វើការណាត់ជួបក្នុងថ្ងៃតែមួយ សម្រាប់អ្នកជំងឺថ្មី
Chiro Health & Rehab, Inc.

មណ្ឌលពិនិត្យសុខភាពទូរំបេង

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហើល, មេឌីយែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

Cambodia: Covid-19 Used to Justify Crackdown on Union

From Front Page

bers at Phnom Penh's NagaWorld casino as they left a Covid-19 testing site and baselessly charged three of them with obstructing the government's Covid-19 efforts.

"The Cambodian authorities are stooping to new lows by bringing criminal charges in the guise of public health measures to end a strike," said Phil Robertson, deputy Asia director at Human Rights Watch. "The government's persecution of union activists appears aimed at blunting the growing unity and strength of Cambodia's union movement and their support for the NagaWorld strikers."

On February 4, Cambodia's Health Ministry ordered several hundred workers engaged in a strike action outside the NagaWorld casino to take a Covid-19 test, after one striking union member (who had last participated in the strike on January 15) tested positive. The authorities said that anyone who tested negative would have to self-isolate for seven days, and that if they tested positive, they would be sent to a Covid-19 treatment center. Between February 5 and 6, over 400 protesting workers appeared as ordered at the designated testing site on Phnom Penh's Diamond Island (Koh Pich). Since the strike began, protesters have protected themselves and others by wearing masks and maintaining social distancing.

The six arrested on February 5 were Seng Vannarith, Choub Channath, Sao Sambath, Ouk Sophorn, Touch Danet, and Em Kunthea. The police released Sophorn, Danet, and Kunthea later that night, but held Vannarith, Channath, and Sambath at the Phnom Penh police headquarters. On February 9, the Phnom Penh court charged the latter three with "obstruction of Covid-19 measures" (article 11 of Cambodia's Covid-19 law), which carries a penalty of up to five years in prison. The court ordered their pretrial detention at Phnom Penh's Police Judiciaire prison facility, which in November 2020 was at about 170 percent capacity.

On February 5, the authorities issued summonses for four other workers for questioning about alleged obstruction of Covid-19 measures. The four had followed government orders by getting tested for Covid-19 and self-isolating after testing negative. One of the four

told VOD News that she was "shocked" to receive a summons because she said she "didn't incite people to block testing." Another feared that she would be found in violation of Covid-19 measures if she



left self-isolation to appear in court.

"Throwing workers into overcrowded jails that are hotbeds for Covid-19 as they await criminal trial shows that the government's concern is not about public health but about ending one of Cambodia's longest industrial actions in years," Robertson said.

On December 18, LRSU began the strike in accordance with international labor law, calling for the reinstatement of 365 employees previously dismissed as part of the mass layoff of 1,329 workers by Phnom Penh's NagaWorld casino in April 2021. Among those dismissed were union leaders. The authorities called the strike "illegal" on the basis of a court order issued on December 16 that violated the right to strike protected under international law. The authorities ordered protesters to resume work, contending that if they did not, NagaWorld would be permitted to terminate them. The government has failed in achieving a fair resolution in the labor disputes between NagaWorld and the union.

Since December 31, the authorities have arrested dozens of LRSU members who participated in the strike, and already jailed eight, including the union president, Chhim Sithar, on "incitement" charges.

They are held at Phnom Penh's Correctional Centers 1 and 2.

The Cambodian government adopted the Law on Measures to Prevent the Spread of Covid-19 and other Serious, Dangerous and Contagious Diseases in March 2020. Human Rights Watch has repeatedly highlighted the threat the law poses to human rights in Cambodia be-

causes. Some of the alleged violations of the Covid-19 law involved people making critical commentary on social media about the government's handling of the pandemic.

Cambodia is bound by Convention No. 87 of the International Labor Organization (ILO) and the UN International Covenant on Civil and Political Rights, which protects the right to strike. The ILO tripartite Committee on Freedom of Association held that prohibitions of strikes during a national emergency, such as the Covid-19 public health crisis, should be limited in time, strictly necessary, and proportionate. The committee also stated that the "responsibility for suspending a strike on the grounds of public health should not lie with the government, but with an independent body which has the confidence of all parties concerned."

The LRSU protesters' precautionary health measures made the denial of the strike and the subsequent arrests unnecessary, excessive, and disproportionate, violating their internationally protected right to strike, Human Rights Watch said.

Human Rights Watch said.

"Using public health measures to repress workers undermines the public's faith in the government's actions against Covid-19," Robertson said. "UN agencies in Cambodia, the ILO, and foreign embassies should press the government to immediately and unconditionally release the detained union activists and stop abusing health measures for political ends."

ក្រុមហ៊ុនធានារ៉ាប់រង យេមេ អ៊ីនស្យូរ៉ង់ អេស៊ី

KK Insurance Agency, Inc.

រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម
Car • Home • Business

508 Westford Street
Lowell, MA 01851
978-970-2212
kk@kkinsurancema.com

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell, Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានហិរិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ ថ្ងៃមួយម៉ោងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយ គ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Management
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852

តមកពីទំព័រទី ០១ កម្ពុជា: ប្រើប្រាស់ជំងឺកូវីដ-១៩...

ធ្វើការឡើងវិញកាលពីដើមឆ្នាំមក អាជ្ញាធរកម្ពុជាបានចាប់ខ្លួន ឃាត់ខ្លួន និងកាត់ទោសសកម្មជនសហជីពតាមអំពើចិត្ត។ ថ្មីៗនេះ អាជ្ញាធរបានស្វែងរកការបង្ហាញពីភាពត្រឹមត្រូវអំពីការចោទប្រកាន់បទឧក្រិដ្ឋកម្មទាំងនេះ ជាវិធានការទាក់ទងនឹងជំងឺកូវីដ-១៩។

កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២២ ប៉ូលីសបានចាប់ខ្លួនសមាជិកសហជីពចំនួន ៦ នាក់នៅ កាស៊ីណូណាហ្គាវើលដ៍ រាជធានីភ្នំពេញ ខណៈពួកគេបានចាកចេញពីកន្លែងធ្វើតេស្តរក មេរោគកូវីដ-១៩ និងបានចោទប្រកាន់ពួកគេ ៣ នាក់ ដោយគ្មានមូលដ្ឋាន ពីបទរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងរឿងជំងឺកូវីដ-១៩ ។

លោក ហ្វីល រ៉ូប៊ីនសុន (Phil Robertson) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានមានប្រសាសន៍ថា “អាជ្ញាធរកម្ពុជាកំពុងធ្លាក់ខ្លួនដល់កម្រិតទាបថ្មី ដោយនាំយកការចោទប្រកាន់បទឧក្រិដ្ឋក្នុងការបង្ហាញវិធានការសុខភាពសាធារណៈដើម្បីបញ្ចប់កូដកម្ម” ។ “ការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើសកម្មជនសហជីពហាក់ដូចជាមានគោលបំណងបង្អាក់ការរីកលូតលាស់នៃឯកភាព និងកម្លាំងចលនាសហជីពនៅកម្ពុជា និងការគាំទ្ររបស់ពួកគេចំពោះកូដករណាហ្គាវើលដ៍”។

កាលពីថ្ងៃទី៤ ខែកុម្ភៈ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាឱ្យកម្មកររាប់រយនាក់ ដែលធ្វើកូដកម្មនៅខាងក្រៅកាស៊ីណូណាហ្គាវើលដ៍ ធ្វើតេស្តរកមេរោគកូវីដ-១៩ បន្ទាប់ពីសមាជិកសហជីពដែលធ្វើកូដកម្មម្នាក់ (ដែលបានចូលរួមធ្វើកូដកម្មក្នុងក្រោយកាលពីថ្ងៃទី១៥ ខែមករា) បានធ្វើតេស្តវិជ្ជមាន។ អាជ្ញាធរបាននិយាយថា អ្នកណាដែលធ្វើតេស្តអវិជ្ជមាន នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក រយៈពេលប្រាំពីរថ្ងៃ ហើយប្រសិនបើពួកគេធ្វើតេស្តវិជ្ជមាន ពួកគេនឹងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ។ ចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកុម្ភៈ កម្មករតវ៉ាជាង ៥០០នាក់បានបង្ហាញខ្លួនតាមបញ្ជានៅកន្លែងធ្វើតេស្តដែលបានកំណត់នៅកោះពេជ្រ រាជធានីភ្នំពេញ។ ចាប់តាំងពីកូដកម្មបានចាប់ផ្តើម ក្រុមអ្នកតវ៉ាបានការពារខ្លួន និងអ្នកដទៃដោយពាក់ម៉ាស់ និងរក្សាគម្លាតសង្គម។

អ្នកទាំង៦នាក់ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី៥ ខែកុម្ភៈ មានឈ្មោះ សេង វណ្ណារិទ្ធ ជួប ចាន់ណាត សៅ សម្បត្តិ អ៊ុក សោភ័ណ ឧ ទូច ជាណាត និង ឯម គន្ធា។ ប៉ូលីសបានដោះលែង សោភ័ណ ជាណាត និងគន្ធា

នៅយប់នោះ ប៉ុន្តែបានឃុំខ្លួន វណ្ណារិទ្ធ ចាន់ណាត និងសម្បត្តិ នៅទីស្នាក់ការនគរបាលរាជធានីភ្នំពេញ។ កាលពីថ្ងៃទី៩ ខែកុម្ភៈ តុលាការរាជធានីភ្នំពេញបានចោទប្រកាន់ជនទាំងបីនាក់ចុងក្រោយពីបទ “រារាំងវិធានការណ៍ការពារជំងឺកូវីដ-១៩” (តាមមាត្រា១១ នៃច្បាប់ជំងឺកូវីដ-១៩ របស់កម្ពុជា) ដែលផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ។ តុលាការបានបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារប៉ូលីសយុត្តិធម៌ក្រុងភ្នំពេញ ដែលក្នុងខែវិច្ឆិកា ឆ្នាំ២០២០ មានសមត្ថភាពចំណុះប្រមាណ ១៧០ ភាគរយ។

កាលពីថ្ងៃទី៥ ខែកុម្ភៈ អាជ្ញាធរបានចេញដីកាកោះហៅកម្មករ៤ នាក់ផ្សេងទៀតមកសាកសួរជុំវិញការចោទប្រកាន់ថា រារាំងវិធានការណ៍ជំងឺកូវីដ-១៩។ អ្នកទាំងបួនបានធ្វើតាមបញ្ជារបស់រដ្ឋាភិបាល ដោយធ្វើតេ



សួររកមេរោគកូវីដ-១៩ និងដាក់ឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន។ ម្នាក់ក្នុងចំណោម ៥ នាក់បានប្រាប់សារព័ត៌មាន VOD ថា នាង “តក់ស្លុត” ដែលទទួលបានដីកាកោះហៅ ព្រោះនាងនិយាយថា “មិនបានញុះញង់មនុស្សឱ្យរារាំងការធ្វើតេស្ត” នោះទេ។ ម្នាក់ទៀតភ័យខ្លាចថានាងនឹងត្រូវបានរកឃើញថាវិលោកលើវិធានការណ៍ កូវីដ-១៩ ប្រសិនបើនាងចាកចេញពីការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដើម្បីបង្ហាញខ្លួននៅតុលាការ។

លោក Robertson បានមានប្រសាសន៍ថា “ការបោះកម្មករចូលទៅក្នុងគុកចង្អៀតដែលដាក់នឹងសម្រាប់អ្នកជំងឺកូវីដ-១៩ ខណៈពួកគេរង់ចាំការកាត់ទោសព្រហ្មទណ្ឌបង្ហាញថា ការព្រួយបារម្ភរបស់រដ្ឋាភិបាលមិនមែនអំពីសុខភាពសាធារណៈទេ ប៉ុន្តែអំពីការបញ្ចប់សកម្មភាពឧស្សាហកម្មជ័យវរបំផុតមួយរបស់ប្រទេសកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ” ។

នៅថ្ងៃទី ១៨ ខែធ្នូ សហជីបកម្មករ LRSU បានចាប់ផ្តើមធ្វើកូដកម្មស្របតាមច្បាប់ការងារអន្តរជាតិ ដោយអំពាវនាវឱ្យមានការទទួលយកមកធ្វើការឡើងវិញនូវនិយោជិតចំនួន ៣៦៥ នាក់ដែលត្រូវបានបណ្តេញចេញពីការងារពីមុន ជាផ្នែកមួយនៃការបញ្ឈប់កម្មករចំនួន ១៣២៩ នាក់ដោយកាស៊ីណូណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញក្នុងខែមេសាឆ្នាំ២០២១។ ក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញមានមេដឹកនាំសហជីប។ អាជ្ញាធរបានហៅកូដកម្មនេះថា “ខុសច្បាប់” ដោយផ្អែកលើការបស់តុលាការដែលបានចេញកាលពីថ្ងៃទី ១៦ ខែធ្នូ បានរំលោភសិទ្ធិធ្វើកូដកម្មដែលត្រូវបានការពារក្រោមច្បាប់អន្តរជាតិ។ អាជ្ញាធរបានបញ្ជាឱ្យក្រុមបាតុករចូលធ្វើការឡើងវិញ ដោយប្រកែកថា បើមិនធ្វើទេ ណាហ្គាវើលដ៍នឹងត្រូវអនុញ្ញាតឱ្យបញ្ឈប់ពួកគេ។ រដ្ឋាភិបាលបានបរាជ័យក្នុងការសម្រេចបានការដោះស្រាយ



ដោយយុត្តិធម៌ក្នុងវិវាទការងាររវាងណាហ្គាវើលដ៍ និងសហជីប។

ចាប់តាំងពីថ្ងៃទី ៣១ ខែធ្នូមក អាជ្ញាធរបានចាប់ខ្លួនសមាជិក LRSU រាប់សិបនាក់ដែលបានចូលរួមក្នុងកូដកម្ម និងជាប់គុកចំនួន ៨ នាក់រួចមកហើយ រួមទាំងប្រធានសហជីព កញ្ញា ឈឹម ស៊ីថេរ ពីបទ “ញុះញង់” ផងដែរ។ ពួកគេត្រូវបានឃុំខ្លួននៅមណ្ឌលកែប្រែទី១ និងទី២ រាជធានីភ្នំពេញ។

រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ និងជំងឺឆ្លងធ្ងន់ គ្រោះថ្នាក់និងជំងឺឆ្លងផ្សេងទៀតកាលពីខែមីនាឆ្នាំ២០២០។ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីការគំរាមកំហែងដែលច្បាប់នេះបង្កគ្រោះថ្នាក់ដល់សិទ្ធិមនុស្សនៅកម្ពុជាដោយសារអាជ្ញាធរអាចបំពានបានយ៉ាងងាយ។ បទប្បញ្ញត្តិទូលំទូលាយពេក និងមិនច្បាស់លាស់។ ច្បាប់នេះក៏បរាជ័យក្នុងការផ្តល់នូវការ

ត្រួតពិនិត្យឯករាជ្យភាព និងការការពារតាមនីតិវិធី ព្រមទាំងផ្តល់ការដាក់ពិន័យ និងពិន័យមិនសមាមាត្រដែលអាចជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំសម្រាប់ការរំលោភលើវិធានការទាក់ទងនឹងជំងឺ កូវីដ-១៩ ។

អ្នក រា យ ការ ណ៍ ពិ សេ ស របស់អង្គការសហប្រជាជាតិទទួលបន្ទុកកម្ពុជាបានរាយការណ៍ថា នៅចន្លោះខែមីនា ដល់ខែតុលា ឆ្នាំ២០២១ ប៉ូលីសបានចាប់ខ្លួនមនុស្សជាង ៧០០នាក់ ដោយផ្អែកលើការចោទប្រកាន់ថាបានបំពានលើវិធានការណ៍ជំងឺ កូវីដ-១៩ ។ ការចោទប្រកាន់មួយចំនួននៃការបំពានច្បាប់ ជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងមនុស្សធ្វើអត្ថាធិប្បាយរិះគន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការគ្រប់គ្រងជំងឺរាតត្បាតរបស់រដ្ឋាភិបាល។

ប្រទេសកម្ពុជាត្រូវបានចងក្រងដោយអនុសញ្ញាលេខ ៨៧ របស់អង្គការពលកម្មអន្តរជាតិ (ILO) និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់អង្គការសហប្រជាជាតិ ដែលការពារសិទ្ធិធ្វើកូដកម្ម។ គណៈកម្មាធិការត្រីភាគីនៃសមាគម ILO ស្តីពីសេរីភាពនៃសមាគមបានចាត់ទុកថា ការហាមឃាត់ការធ្វើកូដកម្មអំឡុងពេលមានអាសន្នជាតិ ដូចជាវិបត្តិសុខភាពសាធារណៈ ជំងឺកូវីដ-១៩ គួរតែត្រូវបានកំណត់ទាន់ពេលវេលា ចាំបាច់យ៉ាងតឹងរ៉ឹង និងសមាមាត្រ។ គណៈកម្មាធិការក៏បានបញ្ជាក់ផងដែរថា “ការទទួលខុសត្រូវសម្រាប់ការផ្អាកកូដកម្មលើហេតុផលសុខភាពសាធារណៈមិនគួរជាភារកិច្ចរដ្ឋាភិបាលតែម្នាក់ឯងនោះទេ ប៉ុន្តែជាមួយនឹងស្ថាប័នឯករាជ្យដែលមានទំនុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ” ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា វិធានការការពារសុខភាពជាមុនរបស់ក្រុមបាតុករ LRSU បានធ្វើឱ្យមានការបដិសេធកូដកម្មនិងការចាប់ខ្លួនជាបន្តបន្ទាប់ដែលមិនចាំបាច់ហួសហេតុនិងមិនសមាមាត្រដោយរំលោភលើសិទ្ធិការពារជាអន្តរជាតិរបស់ពួកគេក្នុងការ ធ្វើកូដកម្ម។

លោក រ៉ូប៊ីនសុន បានមានប្រសាសន៍ថា “ការប្រើវិធានការសុខភាពសាធារណៈដើម្បីគាបសង្កត់កម្មករធ្វើឱ្យខូចដល់ជំនឿរបស់សាធារណជនចំពោះសកម្មភាពរដ្ឋាភិបាលប្រឆាំងនឹង ជំងឺកូវីដ-១៩” ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅកម្ពុជាអង្គការ ILO និងស្ថានទូតបរទេសត្រូវតែជំរុញរដ្ឋាភិបាលឱ្យដោះលែងសកម្មជនសហជីពដែលកំពុងជាប់ឃុំជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនិងបញ្ឈប់រាល់ការបំពានលើវិធានការសុខភាពដើម្បីបញ្ចប់នយោបាយ”។

តមកពីទំព័រទី ០៧ លុយរុស្ស៊ីហូរចូលតាមអចលនទ្រព្យ

Shelley បាននិយាយថា “មិនមាន ធ្មេញគ្រប់គ្រាន់នៅក្នុងបទប្បញ្ញត្តិ ទាក់ទងនឹងការធ្វើរបាយការណ៍របស់ អ្នកវិនិយោគអចលនទ្រព្យ” ។ “និង មិនមានការសង្កត់ធ្ងន់គ្រប់គ្រាន់លើ អចលនទ្រព្យពាណិជ្ជកម្មទេ។ វាគឺជា ការទិញអចលនទ្រព្យសម្រាប់ខ្លួនឯង របស់កំពូលមហាសេដ្ឋី”។

ខណៈបណ្តាប្រទេសនៅអឺរ៉ុបមាន តម្រូវការស្រដៀងគ្នាជាយូរមកហើយ ច្បាប់ចុងក្រោយបំផុតគឺជាការចាត់ចែងពី វិធីសាស្ត្រយូអែងរបស់សហរដ្ឋអាមេរិក ចំពោះក្រុមហ៊ុនឯកជន និងតម្រូវការ បញ្ចេញព័ត៌មាន។ ប៉ុន្តែ បណ្តាញអនុវត្ត ច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ក្រសួង រតនាគារកំពុងធ្វើការលើបទប្បញ្ញត្តិ ចុងក្រោយដែលចាំបាច់ដើម្បីធ្វើឱ្យ បណ្តាញសកម្ម។ ប៉ុន្តែវាដោះស្រាយតែ ផ្នែកមួយនៃបញ្ហាធំជាងនេះ។ អ្នកជំនាញ និយាយថាមហាសេដ្ឋីកំពូលៗអាចទទួល បានអត្ថប្រយោជន៍ពីចន្លោះប្រហោងនៃ ការបញ្ចេញព័ត៌មានសំខាន់ៗនៅក្នុង ភាគហ៊ុនឯកជន និងទំនិញប្រណីត។

“មានការយល់ច្រឡំថា អ្នកអាច

ចេញទៅក្រៅ រឺបង្កើនវិមានទាំងនេះ រឺបង្កើនទឹកកម្សាន្តទាំងនេះ។ សម្រាប់ ពួកគេជាច្រើន វាគ្រាន់តែជាប្រអប់ខ្នើ ពេញមួយ” នេះបើតាមការថ្លែងរបស់ Casey Michel អ្នកនិពន្ធសៀវភៅ មាន ចំណងជើងថា “ចោរលួចជាតិអាមេរិក American Kleptocracy៖ ជាវិធីសាស្ត្រ សហរដ្ឋអាមេរិកបានបង្កើតគម្រោង លាងលុយកខ្វក់ដ៏អស្ចារ្យបំផុតរបស់ ពិភពលោកក្នុងប្រវត្តិសាស្ត្រ” ។

គាត់បាននិយាយថា “សហរដ្ឋ អាមេរិកបានផ្តល់ឧបករណ៍អនាមិកដែល កំពូលមហាសេដ្ឋីទាំងអស់ត្រូវការ” និង មិនមានសកម្មភាពប្រតិបត្តិការដែល លោកបែដិន អាចធ្វើដើម្បីដោះស្រាយ វាបានទេ។

ទសរក្សានៃការវិនិយោគ

លុយរុស្ស៊ីបានហូរចូលអាមេរិក តាំងពីការរំលាយសហភាពសូវៀត។ ក្នុងឆ្នាំ១៩៩៩ លោក Richard Palmer ជា ប្រធានស្ថានីយ៍ស្ថានទូតក្រុងមូស្គូរបស់ CIA បានព្រមាននៅក្នុងសក្តិកម្មសភាថា ចោរលួចជាតិ និងមន្ត្រីភ្នាក់ងារសម្ងាត់

KGB របស់រុស្ស៊ីបានចាក់លុយរាប់ពាន់ លានដុល្លារទៅក្នុងគណនីឯកជននៅ ទូទាំងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិកក្នុង ថ្ងៃស្លាប់នៃសហភាពសូវៀត។

Michel បាននិយាយថា បន្ទាប់ពី ការអនុម័តក្នុងឆ្នាំ២០០១ នៃច្បាប់ មាតុភូមិ Patriot ដែលទាមទារឱ្យមានការ បង្ហាញពីប្រតិបត្តិការធនាគារសំខាន់ៗ ប្រាក់ភាគច្រើនត្រូវបានផ្លាស់ប្តូរទៅជា អចលនទ្រព្យ និងទំនិញប្រណីតដែល លាក់តាមរយៈក្រុមហ៊ុនសំបក។

វាជាបញ្ហាប្រឈមមួយសម្រាប់ រដ្ឋាភិបាល និងអ្នកសិក្សាដែលព្យាយាម វាស់វែងវិសាលភាពនៃទ្រព្យសម្បត្តិ។ នៅឆ្នាំ ២០១៥ លោក Gabriel Zucman នាយកមជ្ឈមណ្ឌលទ្រព្យសម្បត្តិជាវត្ថុ មានតម្លៃ និងវិសមភាពប្រាក់ចំណូល (Stone on Wealth and Income Inequality) នៅសាកលវិទ្យាល័យ California, Berkeley បានប៉ាន់ប្រមាណថា ៥២ ភាគរយនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបាន កាន់កាប់នៅខាងក្រៅប្រទេស។ ក្រសួង រតនាគារមាន “របាយការណ៍មួយស្តីពី កំពូលមហាសេដ្ឋី និងអង្គភាពទ្រព្យរដ្ឋ (parastatal) នៃសហព័ន្ធរុស្ស៊ី” ។ ខណៈ

បញ្ជីកំពូលមហាសេដ្ឋី ៩៦ នាក់ ផ្សាយ ជាសាធារណៈ វាក៏មានការសម្ងាត់ដ៏យូរ ផងដែរ ដែលរួមបញ្ចូលការស្រាវជ្រាវ ស៊ីជម្រៅទៅក្នុងហិរញ្ញវត្ថុរបស់កំពូល មហាសេដ្ឋី និងអង្គភាព រួមទាំងប្រភព ចំណូលរបស់ពួកគេ និងផលប៉ះពាល់ ទៅនឹងសេដ្ឋកិច្ចសហរដ្ឋអាមេរិក។

ទីក្រុងញូវយ៉ក-ជាប់ពាក់ព័ន្ធ

កំឡុងពេលការរីកដុះដាលនៃ អចលនទ្រព្យក្នុងឆ្នាំ ២០០៦ និង ២០០៧ ជនជាតិរុស្ស៊ីបានសម្រុកទៅ ក្រុង Man- hattan ដើម្បីទិញអចលនទ្រព្យ។ ពួកគេ បានទិញជាន់នៅសណ្ឋាគារ ផ្លាហ្សា និងបានកត់ត្រាការលក់នៅមជ្ឈមណ្ឌល Time Warner និង 15 Central Park West ។ ទីបំផុត ពួកគេក៏បានទាក់ទាញការ យកចិត្តទុកដាក់ពីអ្នកអនុវត្តច្បាប់ផង ដែរ។ នៅញូវយ៉ក មហាសេដ្ឋីរុស្ស៊ី Oleg Deripaska ដែលជាសម្ព័ន្ធមិត្តរបស់ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែល ឈ្មោះនេះត្រូវបានលើកយកមកនិយាយ ម្តងហើយម្តងទៀតនៅក្នុងការស៊ើបអង្កេត ពាក់ព័ន្ធនឹងរុស្ស៊ី និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានភ្ជាប់ទៅផ្ទះមួយ តទៅទំព័រទី១៣

CONWAY INSURANCE AGENCY
រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុស្តមួយបានបម្រើសហគមន៍ដោយធានា
រ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូវអ៊ីងស្កែត ។
យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខអ្នកខាងក្រោម :

PRINT READERSHIP 50,000 Monthly / 600,000 Annually
KhmerPost USA
2022 PRINTING SCHEDULES EFFECTIVE JANUARY 1, 2022
ADVERTISING RATES AND SIZES
All ads are printed in Full Color
Ad Size (WxH) 1 Issue 3 Months (6 Issues) 6 Months (12 Issues) 12 Months (24 Issues)
Full (10" wide x 13" tall) \$460 \$2,622 \$5,106 \$9,936
1/2 (10" wide x 6.5" tall) 310 1,674 3,441 6,696
1/4 (5" wide x 6.5" tall) 165 940 1831 3,564
1/8 (5" wide x 3.25" tall) 90 513 999 1,944
Your ad is also published in our online editions of the newspaper at khmerpostusa.com
2022 Printing Dates
January 14th & 31st May 9th & 23rd September 5th & 19th
February 11th & 25th June 6th & 20th October 3rd & 17th
March 8th & 22nd July 11th & 25th November 7th & 21st
April 11th & 25th August 8th & 22nd December 5th & 19th
MONTHLY DISTRIBUTION
70+ Locations in Lowell, MA - 7,000 copies
25 Locations in Lynn & Revere, MA - 1,000 copies
25 Locations in Providence & Cranston, RI - 2,000 copies
Additional distribution online
CONTACT INFO
P.O. Box 8848 Lowell, MA 01853
Mobile: 978.656.8141
Email: khmerpostusa@gmail.com
www.khmerpostusa.com
Follow us @KhmerPostUSA
Subscribe @KhmerPostUSA
Follow us @KhmerPostUSA

តមកពីទំព័រទី ១២ លុយរុស្ស៊ីហូរចូលតាមអចលនទ្រព្យ

នៅក្នុងសង្កាត់ Greenwich Village នៃក្រុង Manhattan ទោះបីជាគាត់មិនបានមកសហរដ្ឋអាមេរិកប៉ុន្មានឆ្នាំមកនេះក៏ដោយ នេះបើយោងតាមការស្រាវជ្រាវ Washington Post បានរាយការណ៍។ (គាត់ក៏ត្រូវបានភ្ជាប់ទៅផ្ទះមួយក្នុងទីក្រុង Washington DC តាមរយៈក្រុមហ៊ុនដែលរួមបញ្ចូលនៅ Delaware ។ FBI បានឆ្លុះបញ្ចាំងអចលនទ្រព្យទាំងពីរនៅក្នុងខែតុលា។) ការហៅទូរស័ព្ទទៅកាន់អតីតក្រុមហ៊ុនបញ្ចុះបញ្ចូលរបស់ Deripaska ដែលបានបញ្ចប់កិច្ចសន្យាជាមួយគាត់កាលពីសប្តាហ៍មុនមិនត្រូវបានឆ្លើយតបត្រលប់មកវិញទេ។ នៅលើ Telegram Deripaska បានបរិហារសង្គ្រាមដោយនិយាយថា “ពិភពលោកមានសារៈសំខាន់ណាស់! ការចរចាត្រូវចាប់ ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

បន្ទាប់ពីទិញនៅទីក្រុងញូវយ៉ក លោក Jacky Teplitzky ដៃគូគ្រប់គ្រងនៃក្រុម Teplitzky Dunayer ជាមួយឈ្មួញកណ្តាលអចលនទ្រព្យ Elliman បានលក់ផ្ទះអាជ្ញាធរមិនរាប់សិបនៅ ក្រុង Manhattan និង Miami ទៅឱ្យអ្នកទិញ

ជនជាតិរុស្ស៊ីក្នុងឆ្នាំ ២០០៦ និង ២០០៧ បាននិយាយថា អ្នកទិញជនជាតិរុស្ស៊ីបន្ទាប់មកបានបង្វែរការយកចិត្តទុកដាក់ពួកគេទៅរដ្ឋផ្លរីដា។

ការពិនិត្យឡើងវិញរបស់កាសែត Reuters ឆ្នាំ២០១៧ បានរកឃើញថាយ៉ាងហោចណាស់មនុស្ស៦៣នាក់ដែលមានលិខិតឆ្លងដែន ឬអាសយដ្ឋានរុស្ស៊ីបានទិញអចលនទ្រព្យយ៉ាងហោចណាស់ \$៩៨.៤ លានដុល្លារនៅក្នុងអាគារប្រណិត Trump ចំនួនប្រាំពីរនៅភាគខាងត្បូងរដ្ឋផ្លរីដា។ កាសែតនេះបានរកឃើញថាយ៉ាងហោចណាស់មានម្ចាស់ចំនួន៧០៣នៃម្ចាស់ចំនួន ២០៤៤ យូនីតនៅក្នុងអាគារ Trump ទាំងប្រាំពីរ ឬប្រហែលមួយភាគបី គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬ LLC ដែលអាចបិទបាំងអត្តសញ្ញាណម្ចាស់ពិតរបស់អចលនទ្រព្យ។ លោក Alan Garten ប្រធានផ្នែកច្បាប់នៃអង្គការ Trump បានប្រាប់កាសែត Reuters នៅពេលនោះថា វាជា “រឿងហួសហេតុ” ។ ប៉ុន្មានឆ្នាំមកនេះ ការទិញបែបនេះ រួមជាមួយនឹងការ

វិនិយោគដ៏ទូលំទូលាយដែលប្រជាជនរុស្ស៊ីបានធ្វើ បានបង្ហាញឱ្យឃើញថាកាន់តែពិបាកតាមដាន។

កាន់តែទូលំទូលាយ លោកស្រី Teplitzky បានកត់សម្គាល់ថា អ្នកទិញជនជាតិរុស្ស៊ីភាគច្រើនដែលនាងបានធ្វើការជាមួយបានប្រែក្លាយសាច់ប្រាក់ដែលពួកគេយកពីប្រទេសរុស្ស៊ី ជាអ្វីដែលរដ្ឋាភិបាលនឹងកំណត់ថា ជាការវិនិយោគស្របច្បាប់ សូម្បីតែលើសពីអចលនទ្រព្យក៏ដោយ។

នាងបាននិយាយថា “ទាំងនេះគឺជាមនុស្សឆ្លាតណាស់ដែលមានកងទ័ពជាគណនេយ្យករ និង ទីប្រឹក្សាទូទាំងពិភពលោក” ។ “ពួកគេភាគច្រើនមានអាជីវកម្មនៅសហរដ្ឋអាមេរិក។ ប៉ុន្តែឥឡូវនេះ ពួកគេជាក្រុមហ៊ុនអាមេរិកស្របច្បាប់”។

ការទិញបែបនេះដ៏ធ្លី Heartland Michel បានចងក្រងឯកសារអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់មហាសេដ្ឋីអ៊ុយក្រែនម្នាក់នៅទីក្រុង Cleveland បាននិយាយថា

បេះដូងរបស់អាមេរិកទំនងជាខ្លះខ្លាយដោយលុយរុស្ស៊ីខុសច្បាប់។

ខណៈមហាសេដ្ឋី Ihor Kolomoisky ជាអ្នកផ្សព្វផ្សាយដំបូងរបស់ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្នទីបំផុតគាត់បានក្លាយជាតួអង្គក្នុងការជំរុញការយោសាសរបស់រុស្ស៊ីក្នុងអំឡុងពេលរដ្ឋបាលត្រាំ ។ ក្រសួងការបរទេសបានចាត់ទុក Kolomoisky និងសមាជិកគ្រួសារភ្លាមៗរបស់គាត់ជាសាធារណៈថាមានការជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយកាលពីឆ្នាំមុន។ Kolomoisky “បានក្លាយជាម្ចាស់ផ្ទះដ៏ធំបំផុតនៅកណ្តាលទីក្រុង Cleveland” នេះបើយោងតាមការស៊ើបអង្កេតដោយ Pittsburgh Post-Gazette ។ Michel ដែលសៀវភៅរបស់គាត់ផ្តោតលើ Kolomoisky បាននិយាយថា “គាត់នឹងទៅរោងចក្រដែក និងរោងចក្រនៅក្នុងទីក្រុងតូច Illinois រដ្ឋ Kentucky និង West Virginia ដាំលុយ ហើយបន្ទាប់មកអនុញ្ញាតឱ្យដើមលុយរលួយ” ធ្វើឱ្យសហគមន៍ខាតបង់។ អតីតអ្នកផ្សព្វផ្សាយសាធារណៈរបស់ Kolomoisky បានបដិសេធមិនឆ្លើយសារព័ត៌មាន NBC ហើយនិយាយថាគាត់មិនអាចផ្តល់ព័ត៌មានអំពីទំនាក់ទំនងតទៅទំព័រទី១៤



មណ្ឌលពិនិត្យសុខភាពលីន
Lynn Primary Care Center
លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.
ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients
អាស័យដ្ឋាន
280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755
ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ



ជំងឺទូទៅ
Family Medicine
សុខភាពផ្លូវចិត្ត
Behavioral Health
We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer

តមកពីទំព័រទី ១៣ លុយរុស្ស៊ីហូរចូលតាមអចលនទ្រព្យ

បានទេព្រោះ Kolomoisky “រំលំណាស់” ក្នុងការឆ្លើយតប។

វានៅតែមានការលំបាកក្នុងការតាមដានព័ត៌មានបែបនេះដោយភាពជឿជាក់ដោយសារតែវិធីនាយកប្រតិបត្តិអាជីវកម្មរុស្ស៊ីដែលមានទ្រព្យសម្បត្តិទាំងនេះ ចាប់ដៃគូជាមួយអ្នកវិនិយោគផ្សេងទៀតនិងប្រើប្រាស់ក្រុមហ៊ុនសម្បកដើម្បីទិញអចលនទ្រព្យ។ លោក Jim Costello ប្រធានសេដ្ឋកិច្ចនៅក្រុមហ៊ុនអចលនទ្រព្យ MSCI Real Estate អាចចង្អុលបង្ហាញពីអង្គការនិងមនុស្សដែលមានទីស្នាក់ការកណ្តាលរបស់រុស្ស៊ីចំនួន ៦ ដែលមានទ្រព្យសម្បត្តិចំនួន ១.២ ពាន់លានដុល្លារនៅក្នុងអចលនទ្រព្យពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាប្រភាគតូចមួយនៃអចលនទ្រព្យចំនួន ៨០៨ ពាន់លានដុល្លារដែលត្រូវបានលក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។

ជម្រកសុវត្ថិភាពជើងមេឃ

ជាមួយនឹងការលុកលុយរបស់រុស្ស៊ីលើត្រីមៀ និងទណ្ឌកម្មដែលរដ្ឋបាល

លោក អូបាម៉ា បានអនុម័ត អ្នកទិញអចលនទ្រព្យរបស់រុស្ស៊ីបានបាត់ខ្លួនយ៉ាងច្រើន។ Victoria Shtainer ដែលជាអ្នកសហការផ្នែកអចលនទ្រព្យមកពីអ៊ុយក្រែនជាមួយក្រុមហ៊ុន Compass ដែលពីមុនបានលក់អាជ្ញាធរមិន Manhattan ពី ៣០ ទៅ ៤០ កន្លែងទៅឱ្យអ្នកទិញរុស្ស៊ីក្នុងតម្លៃ ៣ លានដុល្លារទៅ ២០ លានដុល្លារពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៤ បានកត់សម្គាល់ថា ទីផ្សារបានរឹងស្ងួតយ៉ាងឆាប់រហ័ស។ នាងបាននិយាយថា អតិថិជនរបស់នាងបានរកឃើញថា វាពិបាកពេកក្នុងការទទួលបានទិដ្ឋភាពទៅទស្សនាសហរដ្ឋអាមេរិក ហើយថាតម្លៃទិញអាជ្ញាធរខ្ពស់មិននៅ Manhattan បានបង្កឱ្យមានទង់ក្រហមច្រើនពេកនៅក្នុងប្រព័ន្ធនាយក នៅពេលអតិថិជនរបស់នាងព្យាយាមផ្ទេរប្រាក់។

Shtainer បាននិយាយថា “វាដូចជាទឹកដែលស្រកយ៉ាងលឿន។ វាមិនត្រលប់មកវិញទេ”។ “ពួកគេមិនចង់ធ្វើឱ្យទូទៅខកចិត្តទេ។ ពួកគេមិនចង់ដាក់ទង់ក្រហមខ្លួនឯងទេ”។

Shtainer បាននិយាយថា ខណៈ

អតិថិជនរបស់នាងមួយចំនួនលក់ផ្ទះល្វែងរបស់ពួកគេ អតិថិជនផ្សេងទៀតបានរក្សាទុកវាសម្រាប់កូនរបស់ពួកគេ។

Shtainer បាននិយាយថា “ពួកគេខ្លះបានជួលផ្ទះ ឬបានដាក់ជួលក្នុងពេលឡើយនេះ ឬមាន កូនៗពួកគេមកនៅ ឬផ្ទះខ្លះទុកចោល”។ “គោលដៅ គឺដើម្បីឱ្យកូនៗពួកគេទទួលបានការអប់រំនៅសហរដ្ឋអាមេរិក”។

ចម្ងាយសកម្ម សកម្មពីចម្ងាយ

នៅពេលរដ្ឋបាលបែដិន បន្តដាក់ទណ្ឌកម្ម មហាសេដ្ឋីរុស្ស៊ីកាន់តែច្រើន និងអតីតមនុស្សជាទីស្រឡាញ់របស់ពួកគេមួយចំនួន បានចាប់ផ្តើមថ្កោលទោសសកម្មភាពលោកពូទីននៅក្នុងប្រទេសរុស្ស៊ី។ លោកស្រី Dasha Zhukova អតីតភរិយាមហាសេដ្ឋីរុស្ស៊ី Roman Abramovich ម្ចាស់ក្លឹបបាល់ទាត់អង់គ្លេស Chelsea បានសង្កត់ធ្ងន់ថាអតីតស្វាមីនាងលែងមានទំនាក់ទំនងជាមួយផ្ទះទាំងបី ដែលប្តីប្រពន្ធបានទិញនៅ Upper East Side ក្នុងទីក្រុង Manhattan ទៀតហើយ។ កំណត់ត្រាអចលនទ្រព្យបានបញ្ជាក់ថាអចលនទ្រព្យនេះត្រូវបានលក់ក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃប្រហែល ៩០ លានដុល្លារ។

Zhukova បាននិយាយថា “Roman Abramovich និងខ្ញុំបានបែកគ្នានៅឆ្នាំ ២០១៦ ហើយទ្រព្យសម្បត្តិដែលត្រូវបានផ្ទេរគឺស្របតាមការវិនិច្ឆ័យនៃការលែងលះ”។ “តាំងពីពេលនោះមកខ្ញុំបានបន្តជីវិតរបស់ខ្ញុំ ហើយរៀបការម្តងទៀតប្រកបដោយសេចក្តីសុខ”។

Zhukova បានបន្ថែមតាមរយៈការបង្ហោះ Instagram នៅលើគណនីសារមន្ទីរសិល្បៈសម័យទំនើប (Garage Museum of Contemporary Art) ថាជា “នរណាម្នាក់

កើតនៅក្នុងប្រទេសរុស្ស៊ី ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្គារចំពោះទង្វើនៃសង្គ្រាមទាំងនេះ ខ្ញុំឈរសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ក៏ដូចជាជាមួយប្រជាជនរុស្ស៊ីរាប់លាននាក់ដែលមានអារម្មណ៍ដូចគ្នា”។

Vladislav Doronin នាយកប្រតិបត្តិនៃកន្លែងកំសាន្ត Aman Resorts ដែលកំពុងបើកសណ្ឋាគារសម្រាប់តែ “សមាជិក” នៅអគារ Crown Building នៅកណ្តាលទីក្រុង Manhattan នានិទាយរដ្ឋនេះក៏បានឃ្លាតឆ្ងាយពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសរុស្ស៊ីផងដែរ។ កាលពីថ្ងៃសៅរ៍ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខគម្រោង ទាមទារជំហររបស់ Doronin នៅលើប្រទេសអ៊ុយក្រែន នេះបើយោងតាម The Real Deal។ Charlotte Rutherford អ្នកនាំពាក្យរបស់ Doronin បានសង្កត់ធ្ងន់ថា Doronin មិនមែនជាជនជាតិរុស្ស៊ីហើយថា គាត់ថ្កោលទោសសកម្មភាពរបស់រុស្ស៊ី។ គាត់ក៏បានសង្កត់ធ្ងន់ថា គ្មានអ្នកទិញនៅក្នុងគម្រោង Aman's New York City ជាពលរដ្ឋរុស្ស៊ីឡើយ។

នាងបានសរសេរថា “លោក Doronin បរិហារការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងបង្កសង្គ្រាមស៊ីវិលយ៉ាងទទួច”។ “លោក Doronin បានកើតនៅក្នុងសហភាពសូវៀតដែលជាសហភាពដែលលែងមានទៀតហើយដែលកាលណោះមានទាំងរុស្ស៊ី និងអ៊ុយក្រែន។ លោកស្រីបានចាកចេញនៅឆ្នាំ ១៩៨៦ មុនពេលការរំលាយសហភាពសូវៀត លោកមិនដែលមានសញ្ជាតិរុស្ស៊ីទេ។ ក្នុងនាមជាពាណិជ្ជករអន្តរជាតិដែលមានក្រុមនៅគ្រប់ជ្រុងនៃពិភពលោក គាត់តែងតែប្រកាន់យកវប្បធម៌បរិយាបន្ន និងសន្តិភាព”។

Advertisement for KhmerPost USA. It features the newspaper's logo, a map of New England showing distribution locations (Lowell, Lynn, Revere, Providence, Cranston), and text in both Khmer and English. The English text includes: 'The Only Khmer/English Newspaper Serving the Cambodian Community of New England', 'PUBLISHING Two Issues Every Month', 'READERSHIP 50,000 Monthly 600,000 Annually', 'FOLLOW US KhmerPostUSA @KhmerPostUSA', and 'Khmer Post USA Distribution Locations Include: Households, Markets, Retail Businesses, Restaurants, Office Buildings, Government Offices, Chamber of Commerce, Buddhist Temples, Laundromats, And Much More'. The website www.khmerpostusa.com is also listed.

Advertisement for URBAN REAL ESTATE. It features a photo of Daniel Tan, a Real Estate Agent, and text in both Khmer and English. The English text includes: 'URBAN REAL ESTATE', 'Residential Leasing Center', '508 Westford Street • Lowell, MA 01851 (978) 454-0444', and 'Daniel Tan Real Estate Agent Cell: 978-902-6354'. The Khmer text includes: 'ក្រុមហ៊ុនអចលនទ្រព្យ អ៊ីយ៉ែន រាល់អ៊ីស្តេត' and 'ជាញើល តាន ភ្នាក់ងារអចលនទ្រព្យ'.

Zelenskyy's Fierce Resistance Makes Him International Icon

From Front Page

come an emblem of the Ukrainian people's fierce resistance to invading Russian troops.

Zelenskyy's video addresses, delivered from the streets of Ukraine's threatened capital, and his calls on the European Union and other international bodies to support his nation's resistance

own father and three brothers to the Nazis, and he served in the Red Army during the war.

Zelenskyy received a law degree from what is now Kryvyi Rih National University, but rather than pursue a legal career, he began working in comedy and



FILE - Ukrainian President Volodymyr Zelenskyy walks under a camouflage net in a trench as he visits the war-hit Donetsk region, eastern Ukraine, Dec. 6, 2021. (Ukrainian Presidential Press Office via AP)

to the Russian invasion, have put his face on screens all over the world. But until recently the former actor and comedian was not well-known outside his native country.

Zelenskyy, 44, took office in spring 2019, with 73.2% of the vote, defeating former President Petro Poroshenko. His election was a case of life imitating art, as Zelenskyy, prior to the election, had been best known for playing a high school history teacher who gets elected president of Ukraine in a hit television show called "Servant of the People."

The premise of the show was that Zelenskyy's character rockets to popularity after a viral video captures him ranting against rampant corruption in Ukraine. In 2018, a new political party in Ukraine, named after Zelenskyy's television show, nominated the TV star for president on an anti-corruption platform similar to that of his fictional presidential character.

Native of eastern Ukraine

Zelenskyy was born in Kryvyi Rih, a city in a Russian-speaking region of south-central Ukraine which was, at the time, a part of the Soviet Union. Zelenskyy, who is Jewish, has said that his extended family suffered severely during the Holocaust. His grandfather lost his

was one of the founders of Kvartal 95, which became a successful television production company.

Among Zelenskyy's more unusual accomplishments was his victory, in 2006, in the Ukrainian version of the television program "Dancing with the Stars," in which he was partnered with a professional dancer.

Between 2009 and 2018, Zelenskyy had starring roles in a number of films, primarily romantic comedies.

Zelenskyy married screenwriter Olena Kiyashko in 2003. They have a 17-year-old daughter and an 8-year-old son. All three are believed to be in Kyiv with Zelenskyy.

Took office during conflict

When Zelenskyy took office in 2019, his country was already five years into a low-level conflict with separatist militias in Luhansk and Donetsk, two provinces that make up a region commonly known as the Donbas. The militias, with support from Russia, controlled portions of both provinces and frequently traded fire with Ukrainian troops. In addition, Russia remained in disputed possession of Crimea, which it seized in 2014 and

claims to have "annexed" as part of Russia.

For many Americans, their first introduction to Zelenskyy came in 2019, when he was caught up in the events that led to the first impeachment of former President Donald Trump.

Because of the ongoing conflict in Ukraine, U.S. lawmakers had approved \$400 million in military aid for fiscal year 2019. Throughout the spring and summer of that year, the Trump admin-



President of Ukraine Volodymyr Zelenskyy shows himself speaking to a camera in Ukraine after a Russian attack, and vowing to stay and fight on, Feb. 26, 2022, in this screen grab taken from a video made available on his Facebook account.

istration refused to disburse the aid, without providing a clear reason why.

Trump impeachment

In a July 2019 conversation with Zelenskyy, which did not become public until months later, Trump replied to the Ukrainian president's request to be allowed to purchase more anti-tank weapons with the phrase, "I would like you to do us a favor, though." He proceeded to ask Zelenskyy to launch an investigation into the business dealings of the Biden family.

At the time, Joe Biden was seen as a challenger to Trump in the 2020 U.S. presidential contest. Biden's son, Hunter, had served on the board of a Ukrainian natural gas company.

The call was the basis for Trump's impeachment in the House of Representatives, with Democratic lawmakers charging that he had withheld aid from Ukraine to pressure Zelenskyy to damage his chief political rival.

Zelenskyy said that he had not felt pressured, and made it clear that he did not want to become part of a political disagreement in the U.S.

Low popularity

Zelenskyy's performance in the days since Russia invaded his country has made him extremely popular internationally and, to the degree it can currently be measured, within Ukraine. Even opposition party politicians who regularly criticized him prior to the invasion have lavished praise on his efforts to rally the country.

However, in the years following his initial election, Zelenskyy's popularity among Ukrainians had faded consider-

ably. In a country where corruption remained a major problem, he was seen as having done too little to keep his promises about bringing integrity to the country's politics.

In January, public opinion polling showed Zelenskyy with the support of only about 30% of the Ukrainian population.

Discounted warnings of invasion

Zelenskyy has also faced criticism for his apparent unwillingness to believe U.S. intelligence reports that Russian President Vladimir Putin was determined to invade Ukraine.

In the weeks leading up to the invasion, Zelenskyy worked hard to build support among other leaders in Europe and around the world, hoping to pressure Putin to pull back troops. However, he frequently met U.S. warnings of an imminent invasion with public expressions of disbelief and even ridicule.

Critics have said that his frequent insistence that Putin was bluffing and would not actually enter Ukraine may have left his citizens less prepared for the invasion than they might have been if he had taken U.S. warnings seriously.

By VOA

តមកពីទំព័រទី ០១ តើរុស្ស៊ីមានចំណុចខ្សោយ...

ទៅអ៊ុយក្រែនចុះចាញ់មុនការប្រយុទ្ធ។ តែយ៉ាងណា សង្គ្រាមឈ្លានពានរបស់ មហាអំណាចមួយនេះទៅលើប្រទេស ទន់ខ្សោយមួយដែលធ្លាប់ចំណុះនឹងខ្លួន បានប្រព្រឹត្តទៅ ៦ថ្ងៃមកហើយ ដែល កងទ័ពប្រទេសដ៏ខ្លាំងមួយនេះរុលចូល ទៅរដ្ឋធានីដើម្បីផ្តល់រំលឹកប្រាប់ប្រធានាធិបតី ហ្សូឡិទីនស្គី (Volodymyr Zelenskiy) ពុំដូចការរំពឹងទុក។

តើមានចំណុចខ្សោយអ្វីខ្លះ បានជា មហាអំណាចយោធាមួយនេះវាយលើ ប្រទេសតូចមួយមិនដូចការរំពឹងទុក?

១-ចំណុចខ្សោយដែលមហាអំណាច មួយនេះកំពុងជួបផលវិបាកមានដូចជា៖

កងទ័ពវាយលុកអ៊ុយក្រែនមិនដូច ការរំពឹងទុក ទោះជាវាយជិតដល់រដ្ឋធានី ក៏ដោយ ក៏តំបន់មួយចំនួនវាយសឹងមិន ទៅមុខ ហើយត្រូវបានទ័ពអ៊ុយក្រែន វាយបកវិញ។

ការខូចខាតច្រើន ដោយស្លាប់កងទ័ព ៥៣០០នាក់។ យន្តហោះចម្បាំងឧទ្ទោគចក្រ ត្រូវបានទ័ពអ៊ុយក្រែនបាញ់ទម្លាក់ជិត ៦០ គ្រឿង។ រថក្រោះ ១៩១គ្រឿង និង រថពាសដែក ៨១៦គ្រឿង ត្រូវបានបាញ់ ឆេះ និងកាំភ្លើងធំ ៧៤គ្រឿង។ រថយន្ត

ជីកប្រេងឥន្ធនៈ ៦០គ្រឿងរបស់រុស្ស៊ី ត្រូវ បានអ៊ុយក្រែនបាញ់កម្ទេច។ រថយន្តហ្ស៊ីប ២៩១គ្រឿង និងយន្តហោះជួន ៣គ្រឿង របស់រុស្ស៊ីត្រូវបានបំផ្លាញ។ នៅតំបន់ខ្លះ រុស្ស៊ីអាចវាយកាន់កាប់បាន តែកងទ័ពខ្លះ ស្បៀង ដោយទ័ពអ៊ុយក្រែននៅតែលូត បាញ់ឆេះតាមផ្លូវ។ នេះគឺជាតួលេខតែម្ខាង របស់អ៊ុយក្រែន ដែលអនុវត្តការការពារ ជាតិរបស់អ៊ុយក្រែន បានប្រកាស ហើយ ចុះផ្សាយដោយសារព័ត៌មាន The Kyiv



Independent នៃប្រទេសអ៊ុយក្រែន កាលពី ថ្ងៃទី២៨ កុម្ភៈ។

ការបាញ់ទៅលើសហគមន៍ជនស៊ីវិល ក្នុងប្រទេសអ៊ុយក្រែនរងការថ្កោលទោស។

សូម្បីផ្ទៃក្នុងមិនគាំទ្រ គឺសមាជិកសភា Duma ក៏បានជំទាស់ ហើយប្រជាជនរុស្ស៊ី ធ្វើបាតុកម្មប្រឆាំងការលើកទ័ពឈ្លានពាន អ៊ុយក្រែន។

ប្រជាជនអ៊ុយក្រែនមានស្មារតីតស៊ូ ប្រឆាំងរុស្ស៊ីជាច្រើនខាត ដោយមានការគាំទ្រ ពីប្រទេសសម្ព័ន្ធមិត្ត។ ប្រទេសរុស្ស៊ី ធ្លាក់ ក្នុងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍ អន្តរជាតិយ៉ាងធ្ងន់ធ្ងរលើច្រើនវិស័យ។ អគ្គលេខាធិការអង្គការសហប្រជាជាតិក៏ បានថ្កោលទោស។

មើលឃើញជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិក

មានដូចជា៖

សមត្ថភាពយោធាធៀបនឹងរុស្ស៊ី គឺ នៅមានកម្រិតទាបបំផុតដោយសារកងទ័ព មានចំនួនតិច។ អាវុធមិនសូវទំនើប ហើយ អាវុធភាគច្រើនជាបស់សហភាពសូវៀត។

សម្ព័ន្ធមិត្តប្រទេសមិនលើក ទ័ពចូលជួយ ព្រោះអ៊ុយក្រែនមិនមែនជា សមាជិកអង្គការណាតូ និងបាញ់ម្តង្កោះ រីករាលដាលខ្លាំងអាចផ្ទុះសង្គ្រាមពាសពេញ អឺរ៉ុប។

២-ចំណុចខ្លាំងរបស់អ៊ុយក្រែនក៏មាន ដែរ៖

មេដឹកនាំក្លាហានមិនរត់ចោលសមរភូមិ មិនដូរដីដើម្បីសន្តិភាព និងមិនសុខចិត្ត កាន់អំណាចរណបគេ។

ស្មារតីកងទ័ពស្មោះស្ម័គ្រនឹងជាតិមាន ភាពពុះកញ្ជ្រោល។ ប្រជាជនទាំងប្រុស ទាំងស្រីភាគច្រើនជាយុវជនសម្រេចកាន់ អាវុធការពារទឹកដី។

ប្រជាជនគោរពស្រឡាញ់ស្មារតី មេដឹកនាំដោយស្មោះស្ម័គ្រ។

សហគមន៍អន្តរជាតិជួយគាំទ្រ និង លើកទឹកចិត្តខ្លាំង។

ពួកប្រទេសសម្រុកផ្តល់សព្វាវុធស្បៀង និងថ្នាំពេទ្យ។

យោងតាមការរកឃើញនូវចំណុច ខ្លាំង និងចំណុចខ្សោយដូចនេះ បើរុស្ស៊ី ឈ្នះសង្គ្រាមលើប្រទេសអ៊ុយក្រែន គឺបាន ត្រឹមពាក្យថា ឈ្លានពាន។ យកទឹកដីគេ បាន តែគេហៅថាអ្នកឈ្លានពាន។ ឈ្នះ សង្គ្រាមមែន តែមិនឈ្នះទឹកចិត្តប្រជាជន អ៊ុយក្រែន។

ទោះបីរុស្ស៊ីអាចលើកបន្តប ឬដូរ មេដឹកនាំថ្មីបានមែន តែមិនអាចដូរឆន្ទៈ ប្រជាជនអ៊ុយក្រែនបានឡើយ ហើយការ ងើបឡើងដែលគេហៅថាកម្លាំងប្រឆាំង នឹងធ្វើការវាយបកដើម្បីដណ្តើមទឹកដី និង រដ្ឋាភិបាលមកវិញក្រោមជំនួយអាវុធពី ប្រទេស។

ចំណែកប្រធានាធិបតី Volodymyr Zelenskiy អាចត្រូវបានកត់ត្រាក្នុង ប្រវត្តិសាស្ត្រពិភពលោកថាជាមេដឹកនាំ ប្រទេសមួយដែលមិនរត់ចោលប្រទេស និងប្រជាជន គឺមិនទម្លាក់អាវុធសុំសន្តិភាព ពីសត្រូវឈ្លានពាន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលស្រង់របាយការណ៍របស់ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន រយៈពេល ៦ថ្ងៃ មកនេះ បានបណ្តាលឱ្យមានជនភៀសខ្លួន កើនឡើង ៥០ម៉ឺននាក់។

ប្រទេសដែលទទួលជនភៀសខ្លួន មានប្រទេស Moldova, Romania, Hun- gary, Slovakia និងប្រទេស Poland ដែល ជាប្រទេសមានព្រំដែនជាប់អ៊ុយក្រែន។

១-ចំណុចខ្សោយរបស់អ៊ុយក្រែន

Advertisement for Law Office of Rosa & Taing, Attorneys at Law. It includes portraits of Francisco J. Rosa, Esq. and Andrew 'Bunna' Taing, Esq., a list of services like Auto Accidents, Bankruptcy, Immigration, etc., and contact information: 1550 Middlesex Street Lowell, MA 01851, Phone: 978-458-0934.